



បៃតងប្រជាប្រាជ្ញាចង់បាន



គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ គីអិលស៊ី

របាយការណ៍ ប្រចាំឆ្នាំ
២០២១

ទូរស័ព្ទលេខ: ០៥៣ ៦៩០ ១៣៥០/០៨៩ ៤១៩ ០៧៩ វ៉ត់ស៊ីប៊ែល: baitangmicroheranhvatho@gmail.com

អាសយដ្ឋាន: ផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់អូរចាម ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា

មាតិកា

បញ្ជីអក្សរកាត់.....	1
វិស័យ បេសកកម្ម និងគតិពេចន៍ របស់គ្រឹះស្ថាន	2
ប្រវត្តិ របស់ គ្រឹះស្ថាន បែកចែក បីក្រុមហិរញ្ញវត្ថុ ភីអិលស៊ី.....	3
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	4
សាររបស់ ប្រធាននាយិកាប្រតិបត្តិ	5
លទ្ធផលការងារប្រចាំឆ្នាំ ២០២១.....	7
សង្ខេបផ្នែកទំនួលខុសត្រូវសង្គម.....	8
សង្ខេបផ្នែកប្រតិបត្តិការ.....	9
សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ	14
ដៃគូសហប្រតិបត្តិការ របស់គ្រឹះស្ថាន	15
អន្តការណ៍	16
រចនាសម្ព័ន្ធការិយាល័យកណ្តាល.....	16
ភាគទុនិក	17
ដៃគូសហប្រតិបត្តិការផ្សេងៗ	17
បណ្តាញសាខា.....	18
ក្រុមប្រឹក្សាភិបាល.....	19
គណៈគ្រប់គ្រងគ្រឹះស្ថាន.....	20
អតិថិជនគោលដៅ និងផលិតផល	22
របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល	24
ការរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ.....	27
អាសយដ្ឋាន	79





វិស័យ បេសកកម្ម និងគតិពេចន៍ របស់គ្រឹះស្ថាន



ទស្សនវិស័យ

បៃតង មីក្រូហិរញ្ញវត្ថុ គឺជា គ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខ គេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ងាយ ស្រួល ជូនដល់ប្រជា កសិករ ក្នុងសហគមន៍ និងសាធារណជន ដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍ កំណើន សេដ្ឋកិច្ចជាតិ ។




បេសកកម្ម

បេសកកម្ម របស់យើង គឺផ្តល់ ឥណទានខ្នាតតូចបំផុត ខ្នាតតូច ជូនដល់ ប្រជាកសិករ និងសេវា ហិរញ្ញវត្ថុ ទាន់សម័យ ជូនដល់ អតិថិជនគ្រប់ប្រភេទ ក្នុងគោល បំណងបង្កើន ជីវភាព សេដ្ឋកិច្ច គ្រួសារឱ្យបានល្អប្រសើរ ។



គតិពេចន៍

បៃតង ប្រជាប្រាថ្នាចង់បាន ។





ប្រវត្តិ របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាបណ្ណជាផ្លូវការ ពីធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ គ្រឹះស្ថាន បាននឹងកំពុង ផ្តល់សេវាកម្មឥណទាន ដល់អតិថិជន របស់ខ្លួន រួមមាន សមាជិកសហគមន៍ ប្រជាពលរដ្ឋ អ្នកប្រកបរបរ ស្រែចម្ការ និងអតិថិជនទូទៅ ។

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បន្តពង្រឹង និងពង្រីកវិសាលភាព របស់ខ្លួនឱ្យបានទូលំទូលាយ លើសេវាកម្ម សក្តានុពល និងតំបន់ប្រតិបត្តិការ បន្ថែមទៀតសំដៅ បម្រើអតិថិជនទាំងអស់ រួមចំណែកលើក ស្ទួយ កម្រិត ជីវភាពក៏ដូចជា សេដ្ឋកិច្ចសហគមន៍រស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

នៅលើកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ក្រុមហ៊ុនធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី ដែលជាក្រុមហ៊ុន មានបទពិសោធន៍ពេញលេញ សមត្ថភាពធំ និងមូលដ្ឋានគ្រឹះរឹងមាំលើ វិស័យកសិកម្ម ជាពិសេសស្រូវ អង្ករ ។ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាននឹងកំពុងឈានទៅមុខ ប្រកបដោយភាពជឿជាក់ ក្នុងភាពជាដៃគូល្អ និងយូរអង្វែងក្នុងការផ្តល់ជូននូវ សេវាកម្មឥណទាន ដល់អតិថិជន ទាំងអស់របស់ខ្លួន ជាមួយនឹងទំនុកចិត្តខ្ពស់ និងការពេញចិត្ត ។ ទន្ទឹមគ្នានេះផងដែរ ទស្សនៈវិស័យ រួមទាំង បេសកកម្ម របស់គ្រឹះស្ថាន បានតម្រង់ទិសដៅជាក់លាក់លើការប្តេជ្ញាចិត្តខ្ពស់ ឈរលើភាពប្រាកដនិយមពី សំណាក់ថ្នាក់ដឹកនាំ គណៈ គ្រប់គ្រង រួមទាំងបុគ្គលិកទាំងអស់ ក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់ វឌ្ឍនភាពសេដ្ឋកិច្ចគ្រួសារ រួម ទាំងសហគមន៍រស់នៅ ។





សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



ស្ថិតក្នុងភាពអំណោយផលពី ស្ថិរភាពនយោបាយ និងកំណើនវិធាននៃសេដ្ឋកិច្ចពិភពលោក ស្ថានភាព សេដ្ឋកិច្ច ប្រទេសកម្ពុជា នៅតែបន្តមានភាពប្រសើរដោយរក្សាបាននូវល្បឿនកំណើនខ្ពស់រឹងមាំប្រមាណ៧% ។ ការរីកចម្រើន វិស័យឧស្សាហកម្ម បាននឹងកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មផងដែរជាពិសេស ឧបករណ៍កែច្នៃ ក្នុងវិស័យកសិកម្ម ដែលបានជួយឱ្យការផលិត អាចកាត់បន្ថយតម្លៃថ្លៃដើម បានមួយចំនួន ជាចំណុចឈានទៅរកការប្រកួត ប្រជែង ។ វិស័យកសិកម្ម មិនត្រឹមតែជាឆ្លឹងខ្នងនៃខ្សែនសេដ្ឋកិច្ចជាតិ និងបានចូល រួមចំណែកនៃការអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុងការកាត់ បន្ថយភាពក្រីក្រ ធានាឱ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ។ វិស័យកសិកម្មបានបន្តងើបឡើង ជាមួយនិងកំណើនបរិមាណផលស្រូវ ដែលជាដំណាំចម្បងរបស់ប្រទេស ។ ប្រព័ន្ធធារាសាស្ត្រជាយុទ្ធសាស្ត្រ មួយដែលបានជំរុញការពង្រីកផ្ទៃដីដាំដុះ ជាពិសេសស្រូវប្រាំងមួយផ្នែក ទៀតជា ជំនួយក្នុងការកាត់បន្ថយ ភាពរាំងស្ងួត និងការបង្កើនទិន្នផលស្រូវ រយៈពេលវែងក្នុងការគាំទ្រ ការនាំអង្ករចេញ របស់រាជរដ្ឋាភិបាលកម្ពុជា ។

គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវអនុវត្តយុទ្ធសាស្ត្រដែលមានស្រាប់ និងបន្តកែសម្រួលយុទ្ធសាស្ត្រមួយចំនួន ដូចខាងក្រោម៖

- បន្តកាត់បន្ថយចំណាយប្រតិបត្តិការដែលមិនចាំបាច់ ។
- បន្តបង្កើតសហគមន៍ថ្មីៗបន្ថែម និងថែរក្សាសមាជិកដែលមានស្រាប់ ។
- បន្តជំរុញអនុវត្តគោលនយោបាយរូបិយវត្ថុជាតិ (ការប្រើប្រាស់ប្រាក់រៀល) ។
- បន្តជំរុញការបញ្ចេញឥណទានក្នុងវិស័យកសិកម្ម (ការផលិតស្រូវ) ។
- បន្តសិក្សារកដៃគូក្នុងការទទួលបានការប្រាក់ និងឬប្រាក់ដើមបន្ថែមទៀតដែលមានសក្តានុពល ។

ជាចុងក្រោយ តាំងនាឱ្យគណៈក្រុមប្រឹក្សាភិបាលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគទុននិក ក្រុមប្រឹក្សាភិបាល ធនាគារជាតិ នៃ កម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ដែល ជានិច្ចជាកាលតែងតែបានផ្តល់នូវការជឿជាក់ និងសហការបានយ៉ាងល្អប្រសើរ ។

មួយដោយឡែក សូមសំដែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ព្រមទាំង ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលខិតខំបំពេញ មុខងារ តួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានសមទិន្នផលល្អប្រសើរជាបន្តបន្ទាប់នាពេលកន្លងមក។

ហត្ថលេខា



លោកស្រី ម៉ៅ ណារ៉ា

ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់ ប្រធាននាយិកាប្រតិបត្តិ

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាគ្រឹះស្ថាន ដែលនាំមុខគេ ក្នុង ការផ្តល់ឥណទាន កសិកម្មជាពិសេស (ផលិតកម្ម ស្រូវ) អនុលោមតាម ទស្សនៈ និងបេសកកម្ម របស់ គ្រឹះស្ថាន ។



យើងកំពុងតែបន្តគាំទ្រ ជាចំណែកមួយនៃការចូលរួម គោលនយោបាយ នាំអង្គរចេញឱ្យបាន១លានគោន របស់រាជរដ្ឋាភិបាល ។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ នេះគ្រឹះស្ថាន បាននឹងកំពុងបន្តសហការជាមួយដៃគូ យុទ្ធសាស្ត្រយូរអង្វែង និងមិន អាចខ្វះបានគឺ ធនាគារ ស្រូវ(កម្ពុជា) ភីអិលស៊ី ក្នុងការចងក្រងសមាជិកក្នុងសហ គមន៍ ទីផ្សារ ស្រូវកម្ពុជា តាមបណ្តា ភូមិ ឃុំ ស្រុក គោលដៅដែលផលិតស្រូវ ។

យើងមាន សមាជិកប្រហែលជាង១៦ពាន់ នាក់ស្មើ និង១១ស្រុក ៣៣ឃុំ ក្នុងនោះ មានចំនួន០៤គឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។ គោលបំណងចម្បងនៃការបង្កើត សហគមន៍ គឺដើម្បី កាត់បន្ថយចំណាយ ថ្លៃដើម ផលិតផល របស់សមាជិក នៃសហគមន៍ មានដូចជា៖ ការទទួលបានឥណទានស្រប ច្បាប់ ឬ ផ្លូវការពី គ្រឹះស្ថាន បៃតង យក ទៅប្រកបមុខរបរ កសិកម្ម ធ្វើស្រែ ប្រមូលទិញស្រូវ របស់សមាជិកក្នុង សហគមន៍ មកវិញតាមតម្លៃទីផ្សារបង្កើត ឱ្យមានទីផ្សារជាក់លាក់ក្នុងការ ទិញ-លក់ស្រូវ (ជាពិសេសទិញឱ្យអស់ពី ទីផ្សារ) ផ្តល់ស្រូវពូជ (ស្រូវសែនក្រអូប ផ្កាជ័យ ផ្កាម្លិះ) ដែលមានតម្លៃទាបជាងទីផ្សារ ចន្លោះចាប់ពី១,០០០រៀល ទៅ១,២០០រៀលក្នុង១គីឡូក្រាម ។ នៅដើម ឆ្នាំ២០១៨ យើងបានផ្តល់នូវជី ដែលមានគុណភាពខ្ពស់ បណ្តាក់ជូន ប្រជាសហគមន៍ ក្នុងឃុំ មួយចំនួន នៃស្រុកបវេល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាជំហាន សាកល្បង ។

បើទោះបីជាមានការកំណត់ពិធានការប្រាក់របស់រាជរដ្ឋាភិបាល តាមរយៈ ធនាគារជាតិ នៃ កម្ពុជា បានធ្វើ ឱ្យគ្រឹះស្ថាន មួយចំនួនជួបនូវផលអវិជ្ជមាន លើចំណូលដែលនឹងទទួលបានពីការប្រាក់មានការធ្លាក់ ចុះឬមានការ កើនឡើងតិចយ៉ាងណាដោយច្បាប់បទបញ្ញត្តិត្រូវតែអនុវត្តឱ្យខានតែបាន ។

ស្របជាមួយគ្នានោះ ការប្រកួតប្រជែងដើម្បីបន្តភាពខ្លាំងរស់បាន ប្រកបដោយចីរភាព គ្រឹះស្ថាន នៅតែ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ប្រកួតប្រជែងដោយផ្អែកលើភាពខ្លាំង និងដាច់ដោយឡែកដែលបាន ផ្តោតលើ ឥណទានកសិកម្ម ជាផលិតផលចម្បង ។ ដើម្បីបន្តឆ្ពោះទៅ គោលដៅខាងលើ គ្រឹះស្ថាន បានរៀបចំកែសម្រួល យុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម៖

- បន្តកាត់បន្ថយចំណាយប្រតិបត្តិការដែលមិនចាំបាច់ ។
- បន្តបណ្តុះបណ្តាល ភ្នាក់ងារឥណទានដែលមានស្រាប់ ដើម្បីបង្កើនគុណភាព ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ។
- ចាប់ផ្តើមជាមួយ ធនាគាររឹង ក្នុងការប្រមូលការប្រាក់ ឬនិងប្រាក់ដើម ពីអតិថិជនរបស់គ្រឹះស្ថាន ។



- បន្តថែរក្សាសមាជិកចាស់ក្នុងសហគមន៍ និងពង្រីកសមាជិកថ្មីៗបន្ថែមទៀត តាមឃុំគោលដៅបន្ថែមទៀត។
- នឹងរៀបចំបង្កើតឱ្យមានផ្នែក សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍គោលនយោបាយឥណទាន ស្របតាមផលិតផល ឥណទានកសិកម្ម ។
- បន្តសិក្សារកដៃគូ ក្នុងការទទួលបានការប្រាក់ និងឬប្រាក់ដើមបន្ថែមទៀតដែលមានសក្តានុពលតាមឃុំ ។

ឆ្លៀតឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនកសិករ ភាគទុននិក ប្រធាន ក្រុមប្រឹក្សាភិបាល ធនាគារជាតិ នៃ កម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវការជឿជាក់ និងសហការបានយ៉ាងល្អប្រសើរជាមួយធនាគារ ស្រូវ (កម្ពុជា) ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់ត្រី:ស្ថាន បែតង ដែលបានបំពេញការងារប្រកបដោយភាព ស្មោះត្រង់ មានវិជ្ជាជីវៈខ្ពស់ និងក្រមសីលធម៌ ។

ហត្ថលេខា

លោកជំទាវ អ៊ុង ណងពីន
ប្រធាននាយិកាប្រតិបត្តិ




លទ្ធផលការងារប្រចាំឆ្នាំ ២០២១


ព័ត៌មានអតិថិជន



ចំនួនអតិថិជន និងផលប្រតិបត្តិណាទាន



ទ្រព្យសកម្ម បំណុល និងមូលធនភាគទុនិក






សង្ខេបផ្នែកទទួលខុសត្រូវសង្គម

សូចនាករ	២០២០	២០២១
ភាគរយនៃអតិថិជនកម្ចីជាស្រ្តី	២៥.៩៨%	២២%
ភាគរយនៃកម្ចីកសិកម្ម	១០០%	៩៨%
ភាគរយនៃអតិថិជនកម្ចីនៅជនបទ	១០០%	៩៩.៩%

នៅគ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ភាគរយនៃអតិថិជនកម្ចីជាស្រ្តី ក្នុងឆ្នាំ២០២០ មានប្រហែល ២៥.៩៨% នៃចំនួនអតិថិជនសរុប និងនៅក្នុងឆ្នាំ២០២១ មានអតិថិជនកម្ចីជាស្រ្តី ប្រមាណប្រហាក់ប្រហែល ២២% នៃចំនួនអតិថិជនសរុប ។

ក្នុងទស្សនវិស័យ ការទទួលខុសត្រូវសង្គម ផ្តល់ឥណទានដល់ ប្រជាកសិករ ប្រកបរបរកសិកម្ម គឺមានភាព ល្អប្រសើរ ដូច្នេះឥណទានអាចជួយពង្រីកលទ្ធភាពសេដ្ឋកិច្ច របស់ពួកគេឱ្យកាន់តែប្រសើរឡើង ។ ចំពោះភាគរយ នៃ កម្ចីកសិកម្ម គឺមានទំហំកម្ចី ៩៨% នៃផលប៉ុន្តែឥណទានសរុប ហើយភាគរយនៃអតិថិជនកម្ចី នៅជនបទមាន ស្ទើរតែ ១០០% នៃអតិថិជនសរុបរបស់គ្រឹះស្ថាន ។ ការផ្តល់ឥណទានដល់អតិថិជននៅជនបទ និងផ្តោត លើ កសិកម្មបានជួយចូលរួមចំណែកដល់កសិករឱ្យបង្កើន ទ្រព្យសម្បត្តិ ផលិតកម្មស្បៀងអាហារ និងផ្តល់ ហិរញ្ញវត្ថុ គាំ ទ្រដល់ការវិនិយោគរយៈពេលវែង ដើម្បីទ្រទ្រង់កំណើន សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ។

ការបែងចែកអតិថិជនតាមភេទ និងតាមតំបន់






សង្ខេបផ្នែកប្រតិបត្តិការ

សូចនាករ (កត្តាវាស់វែង)	២០២០	២០២១
ចំនួនខេត្តប្រតិបត្តិការ	២	២
ចំនួនស្រុកប្រតិបត្តិការ	១៤	១៤
ចំនួនឃុំប្រតិបត្តិការ	៧១	៧១
ចំនួនភូមិប្រតិបត្តិការ	២៦៧	២៦៧
ផលប័ត្រឥណទានសរុប (គិតជាដុល្លារ)	២,៧២១,៧១៧.១២	២,៦៤១,០០៧.៧២
ភាគរយនៃកម្ចីកសិកម្ម	១០០%	៩៨%
ចំនួនអតិថិជនកម្ចីសរុប	១,៥៧៦	១,៤៨១
ទំហំឥណទានជាមធ្យម (គិតជាដុល្លារ)	១,៧២៧	១,៧៨១
អត្រាហានិភ័យឥណទាន	០.៦៨០%	០.៤៩៨%
អត្រាឥណទានលុបចេញពីបញ្ជី	២.៩៥៣%	៣.១៦៦%


ត្រឹមបំណាច់ឆ្នាំ២០២១ ផលប័ត្រឥណទានសរុប របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ២,៦៤១,០០៧.៧២ ដុល្លារអាមេរិក និងមានអតិថិជនសរុបចំនួន ១,៤៨១ នាក់ ។

ចំពោះការទម្លាក់/ឬបញ្ចេញកម្ចី គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានផ្តល់កម្ចីចំនួន ២,៦៤១,០០៧.៧២ ដុល្លារអាមេរិក ដល់អតិថិជន របស់ខ្លួនក្នុងឆ្នាំ២០២១ ។ ក្នុងនាមជា គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលផ្តោតសំខាន់លើ វិស័យកសិកម្ម ដូច្នេះទាំងការទម្លាក់/ឬបញ្ចេញកម្ចី និងការសង ត្រលប់ របស់អតិថិជនមានលក្ខណៈ ជាឥណទានរដូវកាល ដែលរក្សាបានអត្រាខ្ពស់ជាពិសេសក្នុងរដូវកាល ចន្លោះពីខែ តុលា ដល់ខែកុម្ភៈ នៃឆ្នាំបន្ត ។


ផលប័ត្រឥណទាន និងចំនួនអតិថិជនសរុប




ផលិតភាពភ្នាក់ងារឥណទាន



ផលប៉ុន្តែងឥណទានតាមប្រភេទរូបិយប័ណ្ណ



ការបញ្ចេញ/ទម្លាក់ និងការសងត្រលប់តាមខែនីមួយៗ





បុគ្គលិក និងការកសាងសមត្ថភាព

ព័ត៌មានបុគ្គលិក

នៅបំណាច់ឆ្នាំ២០២១ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានបុគ្គលិកសរុបចំនួន ៤៧នាក់ ដែលក្នុងចំណោមនោះមាន បុគ្គលិកការិយាល័យចំនួន ៣៦% បុគ្គលិកប្រតិបត្តិការចំនួន ៦៤% ។ បុគ្គលិកជា ស្រ្តីមានចំនួន ២៥% នៃបុគ្គលិកសរុប ដែលភាគច្រើនជាបុគ្គលិក បម្រើការងារនៅការិយាល័យ ។

ចំពោះកម្រិតវប្បធម៌បុគ្គលិក ១០%មានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ៨៥%មានសញ្ញាបត្រថ្នាក់បរិញ្ញាប័ត្រ ៥%មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ។ ជារួមបុគ្គលិក គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានចំណេះដឹង និងកម្រិតវប្បធម៌ល្អប្រសើរ ។



ការបណ្តុះបណ្តាលបុគ្គលិក

ការកសាងសមត្ថភាពបុគ្គលិក គឺជាវិធីសាស្ត្រនៃការអភិវឌ្ឍដែលផ្តោតសំខាន់លើការ យល់ដឹងពីឧបសគ្គ ដែលរារាំងបុគ្គលិក និងត្រី:ស្ថាន ពីការសម្រេចគោលដៅអភិវឌ្ឍរបស់ពួកគេ និងជួយបង្កើនសមត្ថភាពរបស់ ពួកគេដើម្បីទទួលបានលទ្ធផលការងារដែលអាចវាស់វែងបាន និងមាននិរន្តរភាព ។ ដូច្នេះការកសាងសមត្ថភាព មាន សារៈសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលិកគ្រប់កម្រិត ។ នៅក្នុងឆ្នាំ២០២១ នេះមានវគ្គសិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលខាងក្នុង និងក្រៅជាច្រើនត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិក ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញ និងការអនុវត្តការងារ របស់បុគ្គលិក សម្រាប់ត្រី:ស្ថាន ។

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងឆ្នាំ ២០២១





សកម្មភាពការងារ របស់បុគ្គលិកប្រតិបត្តិការក្នុងសហគមន៍



សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ

សវនកម្មផ្ទៃក្នុង មានវិជ្ជាជីវៈក្នុងការវាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងដំណើរការគ្រប់គ្រង ក្នុងគ្រឹះស្ថាន ។ សវនករផ្ទៃក្នុង ធ្វើការជាមួយអ្នកគ្រប់គ្រងដើម្បីត្រួតពិនិត្យ ប្រព័ន្ធការងារ និងប្រតិបត្តិការ របស់គ្រឹះស្ថាន ។ ការធ្វើសវនកម្មផ្ទៃក្នុង ក៏អាចកំណត់អត្តសញ្ញាណតំបន់ដែល ត្រូវបង្កើនប្រសិទ្ធភាពការងារ ។ សវនកម្មផ្ទៃក្នុង មានបុគ្គលិកចំនួន២នាក់រួមមាន ប្រធានសវនករផ្ទៃក្នុង និង សវនករប្រតិបត្តិការចំនួន១នាក់ ។ ក្នុងឆ្នាំ២០២១ សវនករផ្ទៃក្នុងបានចុះសវនកម្មតាមសាខានីមួយៗ រកឱ្យឃើញនូវភាពខ្វះចន្លោះរបស់សាខាដើម្បីធ្វើការកែលម្អឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទៅតាមផែនការ ការងារដែលបានកំណត់ដោយប្រធានសវនករផ្ទៃក្នុង ។

របាយការណ៍សវនកម្មផ្ទៃក្នុង បានបង្ហាញដល់ គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន តាមរយៈ របាយការណ៍ ។ របាយការណ៍នេះផ្តល់នូវទស្សនៈឯករាជ្យ លើវិសាលភាពការងារ ដែលគ្រឹះស្ថាន ត្រូវបានត្រៀម ខ្លួនរួចជាស្រេចដើម្បីទទួលបានជោគជ័យ និងផ្តល់ដំបូន្មានលើចំណុចដែលត្រូវកែលម្អ ។





ដៃគូសហប្រតិបត្តិការ របស់គ្រឹះស្ថាន

ដើម្បីឆ្លើយតបទៅនឹង ទស្សនវិស័យ បេសកកម្ម និងគតិពេជន៍ របស់គ្រឹះស្ថាន បាននឹងកំពុងបន្តឆ្ពោះទៅ មុខ រួមគ្នាជាមួយដៃគូសហប្រតិបត្តិការ ដែលជាក្រុមហ៊ុន ប្រមូលទិញផលកសិកម្មដ៏ធំមួយគឺ ក្រុមហ៊ុន ធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី ។


ប្រជាកសិករ ដែលប្រកបរបរ កសិកម្មដែលទទួលបាននូវសេវាកម្ម ប្រាក់កម្ចី(ឥណទាន) ពីគ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ភាគច្រើនប្រជាកសិករទទួលបាន នូវការលើកកម្ពស់ជីវភាព តាមរយៈមានទីផ្សារ កសិផលមួយដ៏ល្អប្រសើរ ។

បន្ថែមពីលើនេះ គ្រឹះស្ថាន មានយុទ្ធសាស្ត្រ កាត់បន្ថយហានិភ័យ ក្នុងការធានានូវលទ្ធភាពសងរបស់ អតិថិជនសម្រាប់ការកម្ចីរយៈពេលវែងផងដែរ ។






អង្គការលេខ



រចនាសម្ព័ន្ធការិយាល័យកណ្តាល





ភាគទុនិក

- ១- លោកស្រី កុយ ម៉ារី
- ២- អ្នកស្រី គូ សៀកឡាយ
- ៣- កញ្ញា គូ សុវណ្ណប័ន្ទ

ដៃគូសហប្រតិបត្តិការផ្សេងៗ



ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី



ធនាគារ ឯកទេសវិទ (ខេមបូឌា) លីមីតធីត



ទ្រូម៉ាន់ស៊ី





គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រេត



គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

පබ්ලිකාභිමතය

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានការិយាល័យកណ្តាល ស្ថិតនៅក្នុងក្រុងបាត់ដំបង ។
ប្រតិបត្តិការផ្តល់ប្រាក់កម្ចីជូនអតិថិជន ក្នុងខេត្តចំនួន០២ គឺខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ ។





ក្រុមប្រឹក្សាភិបាល



លោកស្រី ម៉េង ណាណ៍
ប្រធានក្រុមប្រឹក្សាភិបាល



លោកស្រី គូ សៀកឡាយ
ក្រុមប្រឹក្សាភិបាល



កញ្ញា គូ សុវណ្ណជ័ន
ក្រុមប្រឹក្សាភិបាល

គណៈគ្រប់គ្រងគ្រឹះស្ថាន



លោកជំទាវ អ៊ែង ណងពីន (ប្រធាននាយកប្រតិបត្តិ)



លោក ញឹក សាវ៉ែន (អនុប្រធាននាយកប្រតិបត្តិប្រចាំការ)



លោក កាង ថាវសុថាវិទូ (មន្ត្រីប្រតិបត្តិការ)



លោក មឿន សំណង់ (ប្រធានសេវាកម្មកូន)



លោក ពេញ កុម្ភៈ (ប្រធានក្រុមប្រឹក្សា)



លោកស្រី លីម ហ៊ុំហួយ (ប្រធានក្រុមប្រឹក្សា)



កញ្ញា ណាក់ សុខណា (ប្រធានក្រុមប្រឹក្សា)



លោក ប៉ាន់ ចន្ទធា (ប្រធានក្រុមប្រឹក្សា)

អតិថិជនគោលដៅ និងផលិតផល

អតិថិជនរបស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាសាធារណជនទាំងឡាយណាដែល ប្រកបរបរ ជាក់លាក់ និងមានគោលបំណងក្នុងការអភិវឌ្ឍន៍មុខរបរ របស់ខ្លួនតាមរយៈការប្រើប្រាស់ ឥណទាន ជាលក្ខណៈ ឯកត្តជនសម្រាប់ វិស័យដូចខាងក្រោម៖

១. កសិកម្មរួមមាន៖ ធ្វើស្រែ-ចំការ ចិញ្ចឹមសត្វ...
២. សហគ្រាសផលិត៖ រោងម៉ាស៊ីនកិនស្រូវ ការកែច្នៃម្ហូបអាហារ...
៣. អាជីវកម្ម៖ លក់ផលិតផលកសិកម្ម លក់គ្រឿងទេស(លក់ចាប់ហួយ)...
៤. សេវាកម្ម៖ សេវាកសិកម្ម (ភ្ជួររាស់ ច្រូតកាត់ បោកបែន) សេវាផ្គត់ផ្គង់ទឹក...





គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់ឥណទានដល់ប្រជាពលរដ្ឋ នៅតាមជនបទ ដោយផ្ដោតលើ អតិថិជនប្រកបរបរកសិកម្មជាចម្បង ។ តំបន់ប្រតិបត្តិការ របស់គ្រឹះស្ថាន ជាចម្បងគឺស្ថិតនៅតំបន់ជនបទ ប្រមូល ផ្គុំទៅដោយការងារកសិកម្ម ។

ពិពណ៌នាពី ផលិតផល	ឥណទានកសិកម្ម	ឥណទានអាជីវកម្ម
អតិថិជន គោលដៅ	-កសិកម្មរួមមាន៖ធ្វើស្រែ-ចំការ ចិញ្ចឹម សត្វ... -សហគ្រាសផលិត៖ រោងម៉ាស៊ីនកិនស្រូវ ការ កែច្នៃម្ហូបអាហារ... -អាជីវកម្ម៖លក់ផលិតផលកសិកម្ម លក់គ្រឿង ទេស(លក់ចាប់ហួយ)... -សេវាកម្ម៖ សេវាកសិកម្ម (ភ្ជួររាស់ ច្រូតកាត់ បោកបែន) សេវាផ្គត់ផ្គង់ទឹក...	-លក់ដូរខ្នាតតូច (លក់ចាប់ហួយ បន្លែ ផ្លែឈើ ត្រី សាច់...) -លក់ចំណីអាហារខ្នាតតូច (លក់នំ បង្អែម បាយ បបរ គុយទាវ កាហ្វេ...) -បម្រើសេវាកម្មខ្នាតតូច (លាងម៉ូតូឡាន ប៉ះអ៊ុត រត់ខុប....) -លក់ផលិតផលខ្នាតតូច (លក់ដូរទូរស័ព្ទ លក់ដី ថ្នាំកសិកម្ម ចំណីសត្វ ផលិត ទឹកសុទ្ធ...) ។
រូបិយប័ណ្ណ	ប្រាក់រៀល ដុល្លារ និងបាត	ប្រាក់រៀល ដុល្លារ និងបាត
រយៈពេលកម្ចី អតិបរិមា	៣៦ខែ	៣៦ខែ
អត្រាការប្រាក់/ខែ	១.៥%	១.៥%
វិធីសាស្ត្រសង ត្រលប់	១.សងការប្រាក់រាល់ខែ និងសងដើមផ្តាច់នៅ ចុងវគ្គ ។ ២.រំលស់ប្រាក់ដើមថេរ រួមជាមួយការប្រាក់ ថយចុះជាលំដាប់ តាមសមតុល្យប្រាក់ដើម នៅសល់ ។ ៣.សងការប្រាក់៥០%ដើមវគ្គ និង៥០% ទៀតនៅចុងវគ្គ(៦ខែ) ។ ៤.ការប្រាក់រាល់ខែ និងប្រាក់ដើមតាមការចរ ចារ ។ ៥.សងការប្រាក់រាល់ខែ និងសងប្រាក់ដើម គិតជាភាគរយ(ចំនួន.....%) ហើយប្រាក់ដើម នៅសល់សងនៅចុងវគ្គ ។	១.រំលស់ប្រាក់ដើមថេរ រួមជាមួយការប្រាក់ថយ ចុះជាលំដាប់តាមសមតុល្យ ប្រាក់ដើមនៅសល់ ។ ២.សងការប្រាក់រាល់ខែ និងសងប្រាក់ដើមគិត ជា ភាគរយ(ចំនួន.....%) ហើយប្រាក់ដើមនៅសល់ សងនៅចុងវគ្គ ។



របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមបង្ហាញរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល រួមជាមួយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទ និងចុងការិយបរិច្ឆេទបញ្ចប់ត្រឹម ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលដែលបានបម្រើការងារក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុ និងរហូតដល់ចុងកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម:

លោកស្រី ម៉ៅ ណារ៉ា	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី ភូ សៀកឡាយ	អភិបាល
លោកស្រី ភូ សុវណ្ណច័ន្ទ	អភិបាល
លោកស្រី ឱម រស្មី	អភិបាលឯករាជ្យ

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និង ត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាចុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ និង លទ្ធផលនៃប្រតិបត្តិការហើយនិង លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនតម្រូវឱ្យ:

- អនុម័តគោលនយោបាយគណនេយ្យ សមស្រប ទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ កម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ("CIFRS សម្រាប់សហគ្រាសធុនតូចនិងមធ្យម") ដែលតម្រូវឱ្យមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល ហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយ ទាំងនោះជាអចិន្ត្រៃយ៍
- អនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ឬ ប្រសិនបើមានគម្លាតពីស្តង់ដារទាំងនេះដែលជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់ របាយការណ៍ហិរញ្ញវត្ថុ គម្លាតទាំងនោះត្រូវបានបង្ហាញ ពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់ចំនួនជាទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- រក្សាទុកនូវបញ្ជីការគណនេយ្យឱ្យបានត្រឹមត្រូវ និងធានាការគ្រប់គ្រងផ្ទៃក្នុងឱ្យមាន ប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុផ្អែកលើមូលដ្ឋាននិរន្តរភាពនៃ ដំណើរការអាជីវកម្មលើកលែងតែក្នុងករណី ដែលមានការសន្មតថាក្រុមហ៊ុននឹងមិនបន្តប្រតិបត្តិការនៅអនាគតដ៏ខ្លីនិង



ង) បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសំរេចចិត្ត និងសកម្មភាព ទាំងឡាយរបស់ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដែលមានផលប៉ះពាល់ជាសារវ័ន្តលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនហើយ ត្រូវធានាថាគោលនយោបាយ និងការសំរេចចិត្តទាំង អស់នោះត្រូវបានឆ្លុះបញ្ចាំង យ៉ាងពិតប្រាកដក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានធានាអះអាងថាក្រុមហ៊ុនបានអនុវត្តទៅតាម លក្ខខណ្ឌចាំបាច់នានា ដូច ដែល បានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

តាមគំនិតរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងស្របតាម ស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់នូវ ទស្សនៈពិត និង ត្រឹមត្រូវ ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និងលទ្ធផលនៃប្រតិបត្តិការ និងលំហូរ សាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ចុងការិយបរិច្ឆេទ ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖

- ក) រាល់សារវ័ន្តទាំងអស់ផ្ទេរទៅ ឬពីទុនបំរុង ឬសំវិធានធនក្នុងឆ្នាំហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុង របាយ ការណ៍ហិរញ្ញវត្ថុ។
- ខ) សំវិធានធនគ្រាប់គ្រាន់សម្រាប់ការខាតបង់លើគណនីដែលត្រូវទារ និងទ្រព្យសកម្មបច្ចុប្បន្ន និងទ្រព្យ អកម្ម ត្រូវបានអនុវត្តបើសិនបើចាំបាច់។
- គ) បំណុលអសារបង់ ត្រូវបានលុបចោល ប្រសិនបើមាន
- ឃ) វិធីសាស្ត្រនៃការវាយតម្លៃទ្រព្យសកម្ម ឬបំណុលដែលមានស្រាប់គឺមិនខុសឆ្គងឬមិនសមរម្យ ។
- ង) មិនមានកាលៈទេសៈណាមួយដែលអាចដឹងពីចំនួនទឹកប្រាក់ណាក៏ដោយ ដែលបានបញ្ជាក់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុដែលនាំឱ្យមានការភាន់ច្រឡំ ។
- ច) មិនមានគម្លាតរវាងរបាយការណ៍ហិរញ្ញវត្ថុចុងការិយបរិច្ឆេទ ធៀបនឹង របាយការណ៍ក្នុងកាលបរិច្ឆេទនេះ ដូចជា ធាតុណាមួយ ប្រតិបត្តិការ ឬ ចំណុចសំខាន់ណាមួយដែលមានលក្ខណៈខុសប្រក្រតី ទៅតាមមតិ យោបល់របស់ក្រុមប្រឹក្សាភិបាល ដែលនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ ក្នុងកំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលរបាយការណ៍រាយការណ៍នេះត្រូវបានធ្វើ ឡើង។
- ឆ) លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងកំឡុងពេល នៃឆ្នាំហិរញ្ញវត្ថុនេះ មិនត្រូវបានទទួលរងផល ប៉ះពាល់ដោយធាតុណាមួយ ប្រតិបត្តិការ ឬ ចំណុចសំខាន់ណាមួយដែលមានលក្ខណៈខុសប្រក្រតី ។



- ជ) គ្មាន យថាហេតុ រឺបំណុលផ្សេងទៀតរបស់ក្រុមហ៊ុនបានក្លាយទៅជាប្រតិបត្តិ ឬអាចនឹងត្រូវបានអនុវត្តន៍ ក្នុងកំឡុងពេល 12ខែ បន្ទាប់ពីការបញ្ចប់ឆ្នាំហិរញ្ញវត្ថុដែលក្នុងមតិយោបល់របស់ក្រុមប្រឹក្សាភិបាល នឹង មាន ឬអាចប៉ះពាល់ដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលប្រតិបត្តិ ការនោះដល់ការកំណត់។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់ជាមួយរបាយការណ៍នេះថាពិតជាបង្ហាញពី ទិដ្ឋភាពពិត និងត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាចុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ហើយ នឹងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ទៅតាមស្តង់ដារហិរញ្ញវត្ថុ អន្តរជាតិ នៃ កម្ពុជាសម្រាប់ សហគ្រាសធុនតូច និងមធ្យម។



លោកស្រី មៅ ណារ៉ា

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២



ការវាយតម្លៃលើរបាយការណ៍ហិរញ្ញវត្ថុ

ទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅថា (“ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍ចំណូលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ។

តាមទស្សនៈរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុហើយ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់ សហគ្រាសធុនតូច និងមធ្យម។

មូលដ្ឋាននៃទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ។ ការទទួលខុសត្រូវរបស់ពួកយើងគឺស្ថិតនៅក្រោមស្តង់ដារដែលបានចែង និងរៀបរាប់នៅក្នុងផ្នែកទំនួលខុសត្រូវរបស់សវនករទៅលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍សវនកម្មរបស់ពួកយើង។ យើងជឿជាក់ថាភស្តុតាងសវនកម្ម ដើម្បីពួកយើងប្រមូលបានគឺគ្រប់គ្រាន់ និងសមហេតុផល ដើម្បីជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យ និងក្រុមសីលធម៌

យើងខ្ញុំជាសវនករឯករាជ្យ ដែលតម្រូវឱ្យអនុលោមតាមក្រុមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយយើងខ្ញុំបានចំពេញនូវរាល់ទំនួលខុសត្រូវនានាដែលតម្រូវដោយក្រុមសីលធម៌នេះផងដែរ។

ព័ត៌មានបន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ។ ព័ត៌មាននោះរួមបញ្ចូលទាំងរបាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺមិនបានរាប់បញ្ចូលជាមួយរបាយការណ៍ក្រុមប្រឹក្សាភិបាលឡើយ ហើយពួកយើងក៏មិនបានបង្ហាញជាលិខិតអះអាងទៅលើការសរុបមតិរបស់របាយការណ៍នោះផងដែរ ។

ក្នុងការភ្ជាប់គ្នារវាងការធ្វើសវនកម្ម ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវរបស់សវនករ គឺគ្រាន់តែស្វែងយល់អំពី របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងទទួលយករបាយការណ៍របស់ពួកគាត់ បើទោះបីជារបាយការណ៍របស់ក្រុមប្រឹក្សាភិបាលមានភាពមិនត្រឹមត្រូវទាក់ទងទៅ និងរបាយការណ៍ហិរញ្ញវត្ថុរបស់



ក្រុមហ៊ុនក៏ដោយ រឺក៏មានភាពមិនប្រក្រតីចំពោះវិជ្ជាជីវៈរបស់សវនករដែលបានធ្វើសវនកម្ម រឺក៏ការកើតឡើងនូវ ភាពខុសប្រក្រតីណាមួយផ្សេងទៀត ។

យោងទៅតាមការងារដែលពួកយើងបានបំពេញ ពួកយើងបានសន្និដ្ឋានថា វានឹងមានភាពមិនត្រឹមត្រូវទាក់ទង ជាមួយរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ។ ហេតុដូច្នេះហើយទើបបានជាពួកយើងទាមទារនូវរបាយការណ៍ ដែលពិតប្រាកដ និងត្រឹមត្រូវ។ យើងខ្ញុំគ្មានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះទៀតឡើយ ។

ទំនួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយ ការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុនៃកម្ពុជាសម្រាប់ សហគ្រាស ធុនតូច និងមធ្យម និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។ ក្រុមប្រឹក្សាភិបាលត្រូវទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយល់ថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយ ការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវមានការទទួលខុសត្រូវ រាល់សកម្មភាពរបស់ក្រុមហ៊ុនដែលធានាអះអាងថា អាចមានលិទ្ធភាពបន្តក្នុងរយៈពេល១២ខែខាងមុខ និងរាល់ បញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងលទ្ធភាពអាចបន្តរបស់ក្រុមហ៊ុន និងគោលបំណងដែលអាចធ្វើឱ្យមាន សកម្មភាពនេះកើតឡើង ដែលតម្រូវឱ្យធ្វើការបង្ហាញទៅជាសាធារណៈដោយសារតែវាមានភាពចាំបាច់ ។ លើក លែងតែក្រុមប្រឹក្សាភិបាលណាមួយមានបំណងចង់ទូទាត់បំណុលរបស់ក្រុមហ៊ុនទាំងស្រុង រឺក៏អះអាងថានឹងបិទ ក្រុមហ៊ុន ហើយបើគ្មានសកម្មភាពណាមួយលេចឡើងនោះទេ យើងនៅតែត្រូវការរបាយការណ៍របស់ក្រុមប្រឹក្សា ភិបាលដដែល ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនទាំងមូល នឹងមិនមានកំហុសឆ្គងជាសារវន្ត មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំឡើយ ។ ហើយ ធ្វើការរាយការរបាយការណ៍សវនករដែលរាប់បញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំផងដែរ ។ ការធានាអះអាង ដែលសមហេតុផល គឺការធានាអះអាងកម្រិតខ្ពស់ ប៉ុន្តែមិនមែនធានាអះអាងថាសវនកម្មដែលធ្វើឡើងស្របតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញរាល់កំហុសជាសារវន្តនោះឡើយ ។ ការបំភាន់អាចកើត ឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានគេចាត់ទុកថាជាសារវន្ត ប្រសិនបើជាលក្ខណៈបុគ្គលឬជាក្រុម ពួក វាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តខាងសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ដែលផ្អែកលើមូលដ្ឋាននៃរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យប្រកបដោយ វិជ្ជា ជីវៈ និងរក្សាការសង្ស័យដែលមានជំនាញវិជ្ជាជីវៈ នៅសវនកម្មទាំងមូល។ យើងក៏៖ -



ក). កំណត់ និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវ ខាងសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនថាដោយសារការក្លែងបន្លំ ឬកំហុស ។ រៀបចំ និងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំង នោះ និងទទួលបានភស្តុតាងសវនកម្ម ដែលមានលក្ខណៈគ្រប់គ្រាន់នឹងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋាន សម្រាប់មតិយោបល់របស់យើង ។ ហានិភ័យដែលមិនរកឃើញកំហុសខាងសារវន្ត ដែលបណ្តាលមកពីការ ក្លែងបន្លំគឺមានភាពខ្ពស់ជាងបណ្តាលមកពីកំហុសឆ្គង ព្រោះការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការ កែច្នៃ ការលុបចោលដោយចេតនាការ ការបកស្រាយមិនពិត ឬការបំពានក្នុងការគ្រប់គ្រងផ្ទៃក្នុង ។

ខ). ទទួលបានការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងសវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃ ការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ ។

គ). វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផលនៃ ការប៉ាន់ ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធដែលធ្វើឡើងដោយអ្នកគ្រប់គ្រង ។

ឃ). សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់ របស់ក្រុមប្រឹក្សាភិបាលនៃមូលដ្ឋានដែលគួរឱ្យព្រួយ បារម្ភនៃគណនេយ្យ និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានថាភាពមិនច្បាស់លាស់នៃសារវន្ត មាន ទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងសន្និដ្ឋានថាមានភាពមិនច្បាស់លាស់នៃសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលទៅក្នុងរបាយការណ៍របស់សវនកររបស់យើង ដើម្បីទាញចំណាប់អារម្មណ៍លើការ លាតត្រដាងព័ត៌មានហិរញ្ញវត្ថុ ឬបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវ ផ្តល់មតិយោបល់សវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងផ្អែកលើភស្តុតាងសវនកម្មដែលទទួល បានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើង ។ ទោះយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនា ពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពអាជីវកម្ម ។

ង). វាយតម្លៃការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានការ លាតត្រដាង និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែល តំណាងឱ្យប្រតិបត្តិការ និងព្រឹត្តិការណ៍មូល ដ្ឋានក្នុងលក្ខណៈដែលទទួលបានការបង្ហាញដោយត្រឹមត្រូវ ។

យើងបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងៗ វិសាលភាព និងពេលវេលាដែល បានគ្រោង ទុកសម្រាប់ធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុច ខ្វះ ខាតក្នុងការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើង ។

បញ្ហាផ្សេងទៀត

ការធ្វើសវនកម្មរបស់យើងខ្ញុំគឺក្នុងគោលបំណង បង្ហាញពីទស្សនៈ ទៅលើមូលដ្ឋាន របាយការណ៍ហិរញ្ញវត្ថុ ទាំងមូល ជារូបិយប័ណ្ណ ដុល្លារអាមេរិក។ ការបំរើរបាយការណ៍ហិរញ្ញវត្ថុពីដុល្លារអាមេរិកទៅជាខ្មែររៀលដោយ



ប្រើអត្រាបិទ និងអត្រាមធ្យមនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ បានបង្ហាញឡើងក្នុងគោលបំណងវិភាគបន្ថែមហើយ មិនមែនជាផ្នែកសំខាន់នៃមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុនោះទេ។ ការបំប្លែងនេះមិនត្រូវបានធ្វើសវនកម្មទៅតាម នីតិវិធីដែលបានអនុវត្ត ទៅលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ ហេតុដូច្នេះយើងខ្ញុំមិនបានបញ្ចេញទស្សនៈណាមួយ ទៅលើការបំប្លែងនេះឡើយ។

Crowe (KH) Co., Ltd.

ក្រុមហ៊ុនស្នងការគណនេយ្យករជំនាញ


Onn Kien Hoe
អភិបាល



ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២២



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

		២០២១	២០២០	២០២១	២០២០
	កំណត់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
	សម្គាល់				
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	5	3,527	2,350	14,369	9,506
សមតុល្យនៅធនាគារនានា	6	551,524	401,184	2,246,909	1,622,789
ឥណទាន និងបុរេប្រទាន	7	2,572,896	2,687,908	10,481,978	10,872,588
ទ្រព្យសកម្មផ្សេងៗ	8	42,919	35,017	174,852	141,644
ប្រាក់តម្កល់តាមច្បាប់ នៅធនាគារជាតិនៃកម្ពុជា	9	150,000	150,000	611,100	606,750
គ្រឿងបរិក្ខារ	10	6,318	15,202	25,740	61,492
ទ្រព្យអរូបី	11	17,682	11,130	72,036	45,021
ទ្រព្យសកម្មពន្ធពន្យារ	12	4,080	12,581	16,622	50,890
ទ្រព្យសកម្មសរុប		3,348,946	3,315,372	13,643,606	13,410,680
បំណុល និងមូលធន					
បំណុល					
បំណុលផ្សេងៗ	13	45,325	85,437	184,654	345,593
ពន្ធលើប្រាក់ចំណេញត្រូវបង់		22,639	27,995	92,231	113,240
បំណុលសរុប		67,964	113,432	276,885	458,833



មូលធន

ដើមទុន	14	3,000,000	3,000,000	12,000,000	12,000,000
ទុនបម្រុងបទប្បញ្ញត្តិ		-	23,323	-	94,342
ប្រាក់ចំណេញរក្សាទុក		280,982	178,617	1,142,756	726,335
លំអៀងពីការប្តូររូបិយប័ណ្ណ		-	-	223,965	131,170
មូលធនសរុប		3,280,982	3,201,940	13,366,721	12,951,847
បំណុល និងមូលធនសរុប		3,348,946	3,315,372	13,643,606	13,410,680

		២០២១	២០២០	២០២១	២០២០
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ចំណូលការប្រាក់	15	532,368	486,066	2,165,673	1,966,137
ចំណាយការប្រាក់		-	(3,625)		(14,663)
ចំណេញដុល		532,368	482,441	2,165,673	1,951,474
ចំណូលផ្សេងៗ	16	41,001	41,861	166,792	169,328
ចំណាយលើប្រាក់ខែបុគ្គលិក	17	(259,381)	(251,982)	(1,055,162)	(1,019,267)
រំលស់លើទ្រព្យរូបិយ	10	(10,644)	(14,617)	(43,300)	(59,126)
រំលស់លើទ្រព្យអរូបិយ	11	(10,948)	(8,932)	(44,536)	(36,130)
ចំណាយលើប្រតិបត្តិការផ្សេងៗ		(180,383)	(122,308)	(733,799)	(494,736)
លទ្ធផលពីប្រតិបត្តិការមុនសំវិធានធន		112,013	126,463	455,668	511,543
សំវិធានធនសម្រាប់ឥណទានបាត់បង់	7	(6,268)	(20,450)	(25,498)	(82,720)



ខាត/ ចំណេញមុនបង់ពន្ធ		105,745	106,013	430,170	428,823
ចំណាយពន្ធលើប្រាក់ចំណេញ	18	(26,703)	(41)	(108,628)	(166)
ចំណេញបន្ទាប់ពីបង់ពន្ធក្នុងឆ្នាំ		79,042	105,972	321,542	428,657
ចំណូលផ្សេងៗទៀត		-	-	-	-
ចំណេញសុទ្ធក្នុងឆ្នាំ		79,042	105,972	321,542	428,657

	កំណត់ សម្គាល់	មូលធន	ទុនបម្រុងបទ	ប្រាក់ចំណេញ	សរុប
		ដុល្លារអាមេរិក	ប្រាក់ ដុល្លារអាមេរិក	រក្សាទុក ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០		3,000,000	21,550	74,418	3,095,968
ចំណេញសុទ្ធក្នុងឆ្នាំ		-	-	105,972	105,972
ផ្ទេរ		-	1,773	(1773)	-
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០/ ១ ខែ មករា ឆ្នាំ ២០២១		3,000,000	23,323	178,617	3,201,940
ចំណេញសុទ្ធក្នុងឆ្នាំ		-	-	79,042	79,042
ផ្ទេរ		-	(23,323)	23,323	-
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		3,000,000	-	280,982	3,280,982
				ទឹកប្រាក់	
		មូលធន	ទុនបម្រុងបទ	ប្រាក់ចំណេញ	លំអៀងបង្គរ
	កំណត់	ខ្មែរពាន់រៀល	ប្រាក់ ខ្មែរពាន់រៀល	រក្សាទុក ខ្មែរពាន់រៀល	ពីការប្តូរប្រាក់ ខ្មែរពាន់រៀល
	សម្គាល់				សរុប ខ្មែរពាន់រៀល

សមតុល្យថ្ងៃទី ១ ខែ មករា
ឆ្នាំ ២០២០



	12,000,000	87,816	304,850	223,404	12,616,070
ចំណេញសុទ្ធក្នុងឆ្នាំ	-	-	428,657	-	428,657
ផ្ទេរ	-	7,172	(7,172)	-	-
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(646)	-	(92,234)	(92,880)
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០/ ១ ខែ មករា ឆ្នាំ២០២១	12,000,000	94,342	726,335	131,170	12,951,847
ចំណេញសុទ្ធក្នុងឆ្នាំ	-	-	321,542	-	321,542
ផ្ទេរ	-	(95,018)	95,018	-	-
លំអៀងពីការប្តូររូបិយប័ណ្ណ	-	676	(139)	92795	93,332
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	12,000,000	-	1,142,756	223,965	13,366,721
	កំណត់ ២០២១	២០២០	២០២១	២០២០	
	សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល

លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

ខាតមុនបង់ពន្ធប្រាក់ចំណេញ		105,745	106,013	430,170	428,823
និយ័តភាព៖					
សំវិធានធនសម្រាប់ឥណទានបាត់បង់	7	6,268	20,450	25,498	82,720
រំលស់លើគ្រឿងបរិក្ខារ	10	10,644	14,617	43,300	59,126
រំលស់លើទ្រព្យអរូបី	11	10,948	8,932	44,536	36,130
ចំណាយការប្រាក់		-	3,625	-	14,663
ការលុបចោលនៃទ្រព្យរយៈពេលវែង	10	-	91	-	368
ការលុបបំបាត់នៃទ្រព្យរយៈពេលវែង	10	-	92	-	372
ខាតមុនបំបែបប្តូរទុនបង្វិល		133,605	153,820	543,504	622,202
ការកើនឡើង និងការថយចុះនៃ៖					
- ឥណទាន និងបុរេប្រទាន		108,744	(350,308)	443,023	(1,416,996)
- ទ្រព្យសកម្មផ្សេងៗ		(7,902)	(2,144)	(32,193)	(8,672)



- បំណុលផ្សេងៗ		(40,112)	21,690	(163,416)	87,736
សាច់ប្រាក់ដែលត្រូវបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		194,335	(176,942)	790,918	(715,730)
ពន្ធប្រាក់ចំណេញដែលត្រូវបង់		(23,558)	(15,841)	(95,834)	(64,077)
ការប្រាក់ដែលបានបង់		-	(3,625)	-	(14,663)
សាច់ប្រាក់ដែលត្រូវបានប្រើក្នុងសកម្មភាពប្រតិបត្តិការសុទ្ធ		170,777	(196,408)	695,084	(794,470)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញគ្រឿងបរិក្ខារ	10	(1,760)	(6,355)	(7,170)	(25,706)
ការទិញទ្រព្យអរូបី	11	(17,500)	-	(71,295)	-
សាច់ប្រាក់សុទ្ធដែលត្រូវបានប្រើក្នុងសកម្មភាពវិនិយោគ		(19,260)	(6,355)	(78,465)	(25,706)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ					
ការទូទាត់កម្ចី		-	(50,000)	-	(202,250)
សាច់ប្រាក់សុទ្ធដែលត្រូវបានប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ		-	(50,000)	-	(202,250)
ការកើនឡើង/ថយចុះនៃសាច់ប្រាក់សុទ្ធ		151,517	(252,763)	616,619	(1,022,426)
សាច់ប្រាក់នៅដើមការិយបរិច្ឆេទក្នុងឆ្នាំ		403,534	656,297	1,632,295	2,674,410
លំអៀងពីអត្រាប្តូរប្រាក់		-	-	12,364	(19,689)
សាច់ប្រាក់ចុងគ្រា		555,051	403,534	2,261,278	1,632,295



សាច់ប្រាក់ និងសមមូលសាច់ប្រាក់មានដូចខាងក្រោម៖

	២០២០	២០១៩	២០២០	២០១៩	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
សាច់ប្រាក់ក្នុងដៃ		3,527	2,350	14,369	9,506
សមតុល្យនៅធនាគារនានា		551,524	401,184	2,246,909	1,622,789
សាច់ប្រាក់សុទ្ធ និងសាច់ប្រាក់សម					
មូលសរុប		555,051	403,534	2,261,278	1,632,295

១. ព័ត៌មានទូទៅ

បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ពីនេះតទៅហៅថា “ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ ក្រោមបញ្ជីលេខ ០០០០៨២៣៥ ។ នៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់រយៈពេល ៣ ឆ្នាំ ពីធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ការិយាល័យចុះបញ្ជី៖ ផ្លូវជាតិលេខ ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ការិយាល័យបច្ចុប្បន្ន៖ ផ្លូវជាតិលេខ ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តឱ្យបោះផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២២ ។

២. សកម្មភាពចម្បងរបស់ក្រុមហ៊ុន

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺផ្តល់សេវាកម្ម ក្នុងវិស័យហិរញ្ញវត្ថុ និងការផ្តល់សេវាពាក់ព័ន្ធ ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ។

មិនមានការប្រែប្រួលទៅលើសកម្មភាពចម្បងរបស់ក្រុមហ៊ុន នោះទេនៅក្នុងកំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

៣. មូលដ្ឋានគ្រឹះនៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងតាមសន្មតិកម្មថ្លៃដើម និងត្រូវបានកែប្រែដើម្បី



ដាក់បញ្ចូលមូលដ្ឋានវាយតម្លៃផ្សេងទៀតដែលត្រូវបានបង្ហាញ នៅក្នុងផ្នែកផ្សេងទៀតក្រោមគោល
នយោបាយគណនេយ្យសំខាន់ៗ និងអនុលោមទៅតាមបទបញ្ញត្តិទាំងឡាយរបស់ធនាគារជាតិ នៃ កម្ពុជា
និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិរបស់កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម
(“CIFRSs for SMEs”) ។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ

៤.១ សុភវិនិច្ឆ័យសំខាន់ដែលផ្ទុកគ្រប់គ្រងប្រើប្រាស់ក្នុងគោលនយោបាយគណនេយ្យ និងការដាន់ ស្ថានលើភាពមិនច្បាស់លាស់

អ្នកគ្រប់គ្រងជឿជាក់ថា គ្មានការសន្មតសំខាន់ៗណាមួយទាក់ទងនឹងកង្វល់ទៅអនាគត និង
ប្រភពគន្លឹះផ្សេងទៀតនៃភាពមិនច្បាស់លាស់នៃការប៉ាន់ស្មាននៅកាលបរិច្ឆេទនៃការរាយការណ៍
ដែលមានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កឱ្យមាន ការកែសម្រួលទៅនឹងតម្លៃយោងនៃទ្រព្យ
សកម្ម និងទ្រព្យអកម្មក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ក្រៅពីការបង្ហាញខាងក្រោម ៖

(ក) សំវិធានធនលើឥណទាន និងបុរេប្រទាន

សំវិធានធនដែលខាតបង់ ត្រូវបានទទួលស្គាល់នៅពេលដែលមានភស្តុតាងដែលបញ្ជាក់ថាទ្រព្យ
សកម្មហិរញ្ញវត្ថុចុះខ្សោយ ។ គណៈគ្រប់គ្រងត្រួតពិនិត្យឡើងវិញជាពិសេស នូវឥណទាន និងបុរេ
ប្រទាន ហើយវិភាគអំពីអាយុកាលរបស់ពួកគេ ប្រវត្តិបំណុលមិនល្អ ការផ្តោតអារម្មណ៍របស់អតិថិ
ជន ភាពគួរឱ្យទុកចិត្តរបស់អតិថិជន និងការសេដ្ឋកិច្ចបច្ចុប្បន្ន និងការផ្លាស់ប្តូរលក្ខខណ្ឌទូទាត់
អតិថិជននៅពេលធ្វើការវិនិច្ឆ័យដើម្បីវាយតម្លៃភាពគ្រប់គ្រាន់នៃ សម្រាប់ការទទួលស្គាល់សំវិធាន
ធនដែលខាតបង់ ។ កន្លែងដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយទៅលើចំនួន និងពេលវេលា
នៃលំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ប្រមាណ ដោយផ្អែកលើបទពិសោធន៍នៃការ
បាត់បង់ប្រវត្តិសាស្ត្រ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈហានិភ័យឥណទានស្រ
ដៀងគ្នា ។ ប្រសិនបើការរំពឹងទុក ខុសគ្នាពីការប៉ាន់ស្មាន ភាពខុសគ្នាបែបនេះនឹងជះឥទ្ធិពលដល់
តម្លៃយោងរបស់អ្នកដែលត្រូវទទួល ។

(ខ) ពន្ធលើប្រាក់ចំណេញ

យោងតាមប្រតិបត្តិការ និងការគណនាយ៉ាងជាក់លាក់ដែល កំណត់ពន្ធចុងក្រោយអាចខុសគ្នា
ពីការប៉ាន់ស្មានដំបូងនោះ ក្រុមហ៊ុនទទួលស្គាល់បំណុលពន្ធផ្អែក លើចំណេះដឹងរបស់ខ្លួនអំពី
ច្បាប់ពន្ធ និងការប៉ាន់ប្រមាណពីចរិកលក្ខណៈរបស់ពន្ធដែល កំពុងកើតមានក្នុងអាជីវកម្មរបស់
ខ្លួន ។ បើនៅចុងគ្រាលទ្ធផលចុងក្រោយនៃភាពខុសគ្នាពី ចំនួនទឹកប្រាក់ដែលត្រូវបានទទួល
ស្គាល់ដំបូងនោះនឹងជះឥទ្ធិពលដល់ការចំណាយពន្ធលើប្រាក់ ចំណូល និងសមតុល្យពន្ធពន្យារ។

ការធ្វើវិសោធនកម្មត្រូវបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យ។

គណៈគ្រប់គ្រង ជឿជាក់ថាមិនមានករណីណាមួយនៃការអនុវត្តការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្ត
គោលនយោបាយគណនេយ្យរបស់ធនាគារដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅ លើចំនួនទឹកប្រាក់ដែលត្រូវ
បានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។



៤.២ រូបិយវត្ថុ និងរូបិយប័ណ្ណបរទេស

(ក) រូបិយវត្ថុ និងអត្រា

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានបង្ហាញនៅក្នុងរូបិយប័ណ្ណ នៃបរិយាកាស សេដ្ឋកិច្ច បឋមនៅក្នុងក្រុមហ៊ុនដែលប្រតិបត្តិការដែលជារូបិយប័ណ្ណគោល ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិក ("ដុល្លារអាមេរិក") ដែលជារូបិយប័ណ្ណមុខងារ និងបង្ហាញរបស់ក្រុមហ៊ុន ។

ការបំប្លែងទឹកប្រាក់ពីដុល្លារអាមេរិកទៅជាខ្មែររៀលត្រូវបាន បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដើម្បីអនុលោមតាមច្បាប់គណនេយ្យ និងសវនកម្ម ចុះថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៦ ដោយប្រើអត្រាប្តូរ និងអត្រាជាមធ្យម នាចុងការិយបរិច្ឆេទ ដែលបានប្រកាសដោយអគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាខ្មែររៀលដោយផ្អែកលើ អត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិក ដូចក្នុងតារាងខាងក្រោម៖

	២០២១	២០២០
អត្រាចុងគ្រា	4,074	4,045
អត្រាមធ្យមក្នុងឆ្នាំ	4,068	4,045
ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកាត់ខ្ទង់ជាពាន់សម្រាប់ប្រាក់ដុល្លារ និងប្រាក់រៀល ។		

(ខ) ប្រតិបត្តិការណ៍ រូបិយប័ណ្ណបរទេស និងសមតុល្យ

ប្រតិបត្តិការរូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ នៅលើការទទួល ស្គាល់ដំបូង ដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទប្រតិបត្តិការ ។ នៅចុងបញ្ចប់នៃ កាលបរិច្ឆេទនៃការរបាយការណ៍ រូបិយវត្ថុបរទេសចំពោះទ្រព្យសកម្ម និងបំណុល ត្រូវបានកំណត់ឡើងវិញតាមអត្រាប្តូរប្រាក់នៃកាលបរិច្ឆេទនោះ ។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជារូបិយវត្ថុ មិនត្រូវបានវាយតម្លៃឡើងវិញជា រូបិយប័ណ្ណបរទេសទេ នៅចុងបញ្ចប់នៃរបាយការណ៍ ។

ភាពខុសគ្នានៃការប្តូររូបិយប័ណ្ណបរទេសដែលកើតឡើង ពីការទូទាត់នៃ រូបិយវត្ថុ ឬលើការប្តូររូបិយវត្ថុឡើងវិញ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតក្នុងការិយបរិច្ឆេទដែលវាកើតឡើង។



៤.៣ ឧបករណ៍ហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់ និងការវាស់វែងដំបូង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុន បានក្លាយជាភាគីនៃកិច្ចសន្យារបស់ឧបករណ៍ ទាំងនេះ ។

ឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង ក្នុងតម្លៃប្រតិបត្តិការរួមទាំងថ្លៃដើមប្រតិបត្តិការ ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុឬបំណុលហិរញ្ញវត្ថុ ដែលត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃតាម រយៈពេលប្រាក់ចំណេញឬខាត ថ្លៃដើមប្រតិបត្តិការត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត នៅពេលដែលកើតឡើង ។

ការរៀបចំបង្កើតប្រតិបត្តិការហិរញ្ញប្បទានអាចមាន ប្រសិនបើការទូទាត់ត្រូវបានពន្យារពេល លើសពីលក្ខខណ្ឌអាជីវកម្មធម្មតា ។ នៅក្រោមប្រតិបត្តិការហិរញ្ញប្បទាន ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់នាពេលអនាគតដែលបាន បញ្ចុះអត្រាការប្រាក់ទីផ្សារសម្រាប់ ឧបករណ៍បំណុលស្រដៀងគ្នាដូចដែលបានកំណត់នៅការ ទទួលស្គាល់ដំបូង ។ ការកែតម្រូវតម្លៃបច្ចុប្បន្នគឺ អាស្រ័យ ទៅលើការទទួលស្គាល់នូវប្រាក់ ចំណេញ ឬខាតភ្លាមៗ ប្រសិនបើតម្លៃបច្ចុប្បន្ននោះបង្ហាញដោយតម្លៃដកស្រង់ក្នុងទីផ្សារ សម្រាប់កំណត់សម្គាល់នូវទ្រព្យសកម្ម ឬបំណុល ឬ ផ្អែកទៅលើបច្ចេកទេសវាយតម្លៃដែលប្រើ ប្រាស់នូវទិន្នន័យពី ការអង្កេតលើទីផ្សារ បើមិនដូច្នោះទេ ភាពខុសគ្នាត្រូវបានគិតលើប្រាក់ ចំណេញ ឬ ខាត តាមវិធីសាស្ត្រ straight-line ទៅលើលក្ខខណ្ឌនៃកិច្ចសន្យានៃឧបករណ៍ ហិរញ្ញវត្ថុ ។

(ខ) ការវាស់វែងជាបន្តបន្ទាប់

ឧបករណ៍បំណុលដែលត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្មរយៈពេលខ្លី ឬទ្រព្យអកម្មរយៈពេលខ្លី ត្រូវបានវាស់វែងតាមចំនួនទឹកប្រាក់ដែលមិនទាន់រាប់បញ្ចូលជាសាច់ប្រាក់ ឬ ការពិចារណា ផ្សេងទៀតដែលរំពឹងថានឹងត្រូវបង់ ឬទទួលបានត្រឹមត្រូវការរៀបចំនេះមានប្រសិទ្ធភាពជាការ រៀបចំហិរញ្ញប្បទាន ។ ឧបករណ៍បំណុលផ្សេងទៀតត្រូវបានវាស់វែងដោយចំណាយរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

ក្រៅពីអ្វីទាំងអស់ខាងលើ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃ បច្ចុប្បន្នជាមួយនឹងការផ្លាស់ប្តូរ តម្លៃបច្ចុប្បន្នដែលទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬ ការ ខាត ។

(គ) ការមិនទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកណាមួយរបស់វាមិនត្រូវបានទទួលស្គាល់នៅពេលដែលសិទ្ធិ ចំពោះសាច់ប្រាក់ហូរចេញពីទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផុតកំណត់ ឬទ្រព្យសកម្មហិរញ្ញវត្ថុត្រូវ បានផ្ទេរទៅឱ្យភាគីផ្សេងទៀតដោយមិនរក្សាការគ្រប់គ្រង ឬហានិភ័យ ទាំងអស់នៃទ្រព្យ



សកម្ម ។ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាភាពខុសគ្នារវាងតម្លៃយោង និងតម្លៃដែលទទួលបាន (សន្មត់ថារាប់បញ្ចូលទាំងបំណុលថ្មី) និងត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាត ។

បំណុលហិរញ្ញវត្ថុឬផ្នែកណាមួយរបស់វា ត្រូវបានគេមិនទទួលស្គាល់នៅពេលដែល កាតព្វកិច្ចដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាត្រូវបានរំសាយលុបចោលឬផុតកំណត់ ។

ការកែប្រែយ៉ាងច្រើននៃលក្ខខណ្ឌ នៃបំណុលហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានរាប់បញ្ចូលជាការបំបាត់បំណុលហិរញ្ញវត្ថុដើម និងការទទួលស្គាល់បំណុលហិរញ្ញវត្ថុថ្មី ។ យោងតាមការមិនទទួលស្គាល់នៃបំណុលហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលលុបបំបាត់ ឬផ្ទេរទៅឱ្យភាគីផ្សេងទៀត និងចាត់ទុកថាជាការចំណាយ (រួមទាំងទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ផ្ទេរ ឬបំណុលដែលបានសន្មត់) ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត ។

ឃ) ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាដើមទុន និងត្រូវបានកត់ត្រាជាចំណូលដែលទទួលបានសុទ្ធពីការដកថ្លៃដើមប្រតិបត្តិការដោយផ្ទាល់ ។

ភាគលាភលើភាគហ៊ុនធម្មតាត្រូវបានទទួលស្គាល់ថា ជាបំណុលនៅពេលដែលត្រូវបានអនុម័តសម្រាប់ភាពសមស្រប ។

៤.៤ គ្រឿងបរិក្ខារ

គ្រឿងបរិក្ខារទាំងអស់ត្រូវបានវាស់ដំបូងដោយតម្លៃដើម ។ ការចំណាយរួមមានការចំណាយដែលត្រូវបានផ្ទេរដោយផ្ទាល់ទៅនឹងការទិញទ្រព្យសកម្ម និងការចំណាយផ្សេងទៀតដោយផ្ទាល់ដែលនាំឱ្យទ្រព្យសកម្មទៅជាលក្ខខណ្ឌការងារសម្រាប់ការប្រើប្រាស់របស់ខ្លួន ។

បន្ទាប់ពីការកត់សម្គាល់ដំបូង គ្រឿងបរិក្ខារទាំងអស់ត្រូវបានបញ្ជាក់តាមតម្លៃការចំណាយរំលស់បង្គរ និងការខាតបង់លើឱនភាព ។

ការចំណាយជាបន្តបន្ទាប់ត្រូវបានបញ្ចូលក្នុងតម្លៃយោងរបស់ទ្រព្យ ឬត្រូវបានទទួលស្គាល់ថាជាទ្រព្យសកម្មដាច់ដោយឡែកបើសិន ជាអាចអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលជាប់ពាក់ព័ន្ធនឹងធាតុដែលនឹងហូរចូលទៅក្រុមហ៊ុនហើយតម្លៃរបស់ធាតុអាចត្រូវបានវាស់វែងបាន ។ តម្លៃយោងនៃសាច់ប្រាក់ដែលត្រូវបានជំនួសត្រូវបានគេលែងទទួលស្គាល់ ។

ការរំលស់ ត្រូវបានគិតក្នុងប្រាក់ចំណេញ ឬ ខាតហើយត្រូវបានគណនាតាមវិធីសាស្ត្រ រំលស់ថេរដើម្បីលុបចោលចំនួនរំលស់ នៃទ្រព្យសកម្មក្នុងរយៈពេលដែលមាន អាយុកាលដែលបានប៉ាន់ប្រមាណ ។ អត្រារំលស់ប្រចាំឆ្នាំដែលត្រូវបានប្រើប្រាស់សម្រាប់គណនារំលស់គឺ៖



បរិក្ខារកុំព្យូទ័រ	33%
គ្រឿងបរិក្ខារ	25%
រថយន្ត	20%

វិធីសាស្ត្ររំលស់អាយុកាល និងតម្លៃសំណល់នឹងត្រូវបានពិនិត្យឡើងវិញប្រសិនបើមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍ចុងក្រោយបំផុតនៅក្នុងគំរូដែលក្រុមហ៊ុនរំពឹងថានឹងប្រើប្រាស់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់ទ្រព្យសកម្ម ។ ការផ្លាស់ប្តូរណាមួយត្រូវបានគេគណនាថាជាការផ្លាស់ប្តូរនៅក្នុងការប៉ាន់ស្មានគណនេយ្យ ។

ការចំណេញឬការបាត់បង់ណាមួយដែលកើតឡើងពីការលក់ទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬ ខាត ។

៤.៥ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី តំណាងដោយថ្លៃដើមដំបូងដែលបាន កើតឡើងពីការទិញប្រព័ន្ធគ្រប់គ្រងទិន្នន័យធនាគារ ។

បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មអរូបីត្រូវបានកាត់ត្រាដោយយកថ្លៃដើមដករំលស់បង្គរព្រមទាំងការខាតបង្គរផ្សេងៗទៀត ។

ទ្រព្យសកម្មអរូបីត្រូវបានវាយតម្លៃថាមានអាយុកាលច្បាស់លាស់ហើយត្រូវបានរំលស់ទៅ តាមអាយុរបស់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យធនាគារតាមវិធីសាស្ត្រ straight-line ។ ទ្រព្យសកម្មអរូបីក៏ត្រូវបានវាយតម្លៃផងដែរសម្រាប់ការខូចខាតនៅពេលដែលមានសុច្ឆន្ទៈនាករណ៍បញ្ជាក់ថាពួកវាត្រូវមានការខូចខាត ។ ការវិយបរិច្ឆេទនីមួយៗរបស់ទ្រព្យសកម្មអរូបីត្រូវបានរំលស់ដូចខាងក្រោម៖

ប្រព័ន្ធគ្រប់គ្រងទិន្នន័យធនាគារ	20%
---------------------------------	-----

៤.៦ ឱនភាព

(ក) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់(លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែង តម្លៃតាមរយៈប្រាក់ចំណេញឬខាត) ត្រូវបានគេវាយតម្លៃសម្រាប់ ឱនភាពនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗនៅពេលមានភស្តុតាងនៃឱនភាព ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃរំលស់ ការខាតបង់ទៅលើ ឱនភាពគឺជាការខុសគ្នារវាងចំនួនទឹកប្រាក់ជាក់ស្តែងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងតម្លៃ បច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មាននៅអត្រាដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន វាស់វែងដោយយកថ្លៃដើមដកឱនភាពការបាត់បង់ ឱនភាពនេះគឺជាភាពខុសគ្នារវាងតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ និងការប៉ាន់ស្មានអំពីចំនួនដែលត្រូវ





២. សំវិធានធនជាក់លាក់

ឥណទានរយៈពេលខ្លី(តិចជាង១ឆ្នាំ)

បំណុលឃ្លាំមើល	ពី១៥ថ្ងៃទៅ៣០ថ្ងៃ	៣%
ក្រោមស្តង់ដារ	ពី៣១ថ្ងៃទៅ៦០ថ្ងៃ	២០%
សង្ស័យ	ពី៦១ថ្ងៃទៅ៩០ថ្ងៃ	៥០%
បាត់បង់	ពី៩១ថ្ងៃឡើងទៅ	១០០%

ឥណទានរយៈពេលវែង(ច្រើនជាង១ឆ្នាំ)

បំណុលឃ្លាំមើល	ពី៣០ថ្ងៃទៅ៨៩ថ្ងៃ	៣%
ក្រោមស្តង់ដារ	ពី៩០ថ្ងៃទៅ១៧៩ថ្ងៃ	២០%
សង្ស័យ	ពី១៨០ថ្ងៃទៅ៣៥៩ថ្ងៃ	៥០%
បាត់បង់	ពី៣៦០ថ្ងៃឡើងទៅ	១០០%

បទប្បញ្ញត្តិដែលត្រូវអនុវត្តត្រូវបានអនុវត្តទៅលើគ្រប់ទីកន្លែង និងក្រៅតារាងតុល្យការ របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ។

ប្រកាសនេះតម្រូវឱ្យមានការប្រៀបធៀបបទប្បញ្ញត្តិ ស្តីពីការថយចុះតម្លៃដោយផ្អែកលើ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ។ ក្នុងករណីបទប្បញ្ញត្តិដែលបានគណនា ស្របតាមប្រកាសមានកម្រិតទាបជាង ការខាតបង់សំវិធានធនដែលបានកំណត់ ដោយផ្អែកលើ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុននឹងទទួលស្គាល់ការ ខាតបង់សំវិធានធនដែលបានកំណត់ស្របតាម CIFRS សម្រាប់សហគ្រាសធុនតូច និង មធ្យម ។ ក្នុងករណីបទប្បញ្ញត្តិខ្ពស់ជាង ការបាត់បង់សំវិធានធន ក្រុមហ៊ុននឹងទទួល ស្គាល់ការបាត់បង់សំវិធានធនដែលបានកំណត់ស្របតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណូលដែលបានរក្សាទុកទៅជាទុនបម្រុងបទប្បញ្ញត្តិ ។ ក្រុមហ៊ុនបានបង្ហាញនូវទុនបម្រុងបទប្បញ្ញត្តិនៅក្នុង សេចក្តីថ្លែងការណ៍អំពីបម្រែបម្រួលមូលធន ។

ប្រាក់កម្ចីដែលមិនអាចទារបាន ឬចំណែកនៃប្រាក់កម្ចី ដែលត្រូវបានចាត់ថ្នាក់ថាត្រូវបានលុបចោលបន្ទាប់ពីការពិចារណាលើ តម្លៃដែលអាចសម្រេចបាននៃវត្ថុបញ្ចាំ ប្រសិនបើនៅពេលធ្វើការវិនិច្ឆ័យពីការគ្រប់គ្រងមិនមានលទ្ធភាពនៃការសងឡើងវិញ។ ការទទួលបានមកវិញនូវប្រាក់កម្ចី ដែលបានលុបចោលកាលពីពេលមុន ត្រូវបានបង្ហាញថាជាប្រាក់ចំណូលផ្សេងទៀតនៅក្នុងរបាយការណ៍នៃប្រាក់ចំណេញឬខាត។



ការវាយតម្លៃលើភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ការខាតបង់ប្រាក់កម្ចីគឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងពីចំនួនទឹកប្រាក់ដែលចាំបាច់ដើម្បីរក្សាសំវិធានធន នៅកម្រិត សមស្របដើម្បីទទួលស្គាល់ការខាតបង់ ។

គោលនយោបាយរបស់សំវិធានធន គឺផ្អែកលើបទពិសោធន៍របស់អ្នកគ្រប់គ្រងទាក់ទងទៅនឹងទំហំដែលបែងចែក បទពិសោធន៍នៃការខាតបង់ពីមុន លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់របស់ពួកវាលើអតិថិជនម្នាក់ៗ និងការអនុវត្តប្រាក់កម្ចីបុគ្គលទាក់ទងនឹងកិច្ចសន្យា។ ប្រាក់កម្ចីអាចក្រក់នឹងត្រូវបានលុបចោលនៅពេលដែលវាមើលឃើញថាសមស្រប ។

(ខ) ឱនភាពនៃទ្រព្យដែលមិនមែនជាទ្រព្យសកម្មហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យ ក្រៅពីវត្ថុដែលមានផ្នែកទី២៧ ឱនភាពទ្រព្យមិនអនុវត្តត្រូវបានពិនិត្យឡើងវិញទេរបាយការណ៍ហិរញ្ញវត្ថុនីមួយៗ នៅរយៈពេលចុងគ្រាសម្រាប់ការ ចុះអនុវត្តនៅពេលដែលការវាយតម្លៃ លើឱនភាព នៃតម្លៃប្រចាំឆ្នាំមានកាតព្វកិច្ច ឬ មានការបង្ហាញថាទ្រព្យអាចចុះ។

ការថយចុះត្រូវបានវាស់ដោយប្រៀបធៀបតម្លៃទ្រព្យសកម្មជាមួយបរិមាណ ដែលអាចយកមកវិញបាន ។ នៅពេលដែលចំនួនទ្រព្យសកម្មនៃទ្រព្យសកម្មមានលើសពីចំនួនដែលអាច សន្សំបានទ្រព្យសកម្មត្រូវបានកាត់ត្រាទុករហូតដល់ចំនួនទឹកប្រាក់ដែលអាចយកមកវិញបានហើយ ការខាតបង់លើភាពចុះថយត្រូវបានទទួលស្គាល់ ។

ចំនួនទ្រព្យសកម្មដែល អាចស្តារឡើងវិញបានគឺខ្ពស់ជាងតម្លៃទ្រព្យសកម្មរបស់ការចំណាយតិចជាងការលក់ និងតម្លៃដែលកំពុងប្រើប្រាស់ របស់ខ្លួនដែលត្រូវបានវាស់ដោយយោងទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដោយបញ្ចុះអត្រាពន្ធនៃបញ្ចុះពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃទឹកប្រាក់ និងហានិភ័យជាក់លាក់ចំពោះទ្រព្យសកម្ម ។ នៅពេលដែលវា មិនអាចប៉ាន់ស្មានពីចំនួនដែលអាចទាញយកបាននៃទ្រព្យសកម្មនីមួយៗ ក្រុមហ៊ុននឹងកំណត់ចំនួនទឹកប្រាក់ដែលអាចយកមកវិញបានពីទ្រព្យសកម្មដែលមាន ។ សុទ្ធិជ្រើសរើសដែលទទួលបាននៅក្នុងការរួមបញ្ចូលគ្នានៃអាជីវកម្ម គឺចាប់ពីកាលបរិច្ឆេទនៃការទទួលបានការចរចា ទៅកាន់អង្គភាពបង្កើតសាច់ប្រាក់របស់ក្រុមហ៊ុនដែលត្រូវបានរំពឹងថានឹងទទួលបាន អត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នាដោយមិនគិតថាតើទ្រព្យសកម្មផ្សេងទៀត ឬបំណុលរបស់អ្នកទទួលបានត្រូវចាត់តាំង ទៅអង្គភាពទាំងនោះ។

ការខាតបង់លើឱនភាពត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត ។

នៅពេលមានការផ្លាស់ប្តូរការប៉ាន់ស្មានដែលត្រូវបានប្រើ ដើម្បីកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញ ការកើនឡើងជាបន្តបន្ទាប់នៃចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្ម ត្រូវបានចាត់ទុកថាជាការបញ្ជ្រាសនៃការខាតបង់នៃឱនភាពពីមុន និងត្រូវបានគេទទួលស្គាល់ជាតម្លៃយោងនៃទ្រព្យសកម្មដែលនឹងត្រូវបានគេកំណត់ (ដករំលស់ចេញ) ពុំមានការទទួលស្គាល់លើការខាតបង់លើឱនភាពទេ ។ ការបញ្ជ្រាសត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាតភ្លាមៗ ។



៤.៧ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ បញ្ញើនៅធនាគារដែលមានកាលវេលានៅពេលតម្កល់ដំបូងមានរយៈពេល ៣ខែ ឬតិចជាង កាលបរិច្ឆេទនៃការទទួលបានរួមទាំងសាច់ប្រាក់នៅលើដៃសមតុល្យដែលមិនបានដាក់កម្រិតជាមួយធនាគារជាតិនៃ កម្ពុជា និងសមតុល្យជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។

៤.៨ ប្រាក់តំកល់តាមច្បាប់នៅធនាគារជាតិ នៃ កម្ពុជា

សមតុល្យនៅធនាគារជាតិនៃ កម្ពុជារួមបញ្ចូលប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានកត់ត្រាតាមតម្លៃដើម ។ ប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជាស្របតាមច្បាប់ ស្តីពីត្រី:ស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយ នៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិ នៃ កម្ពុជា ។ សាច់ប្រាក់នេះមិនអាចប្រើក្នុងហិរញ្ញប្បទានដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ដូច្នេះហើយមិនត្រូវបានចាត់ទុកថាជាផ្នែកនៃសាច់ប្រាក់ និងសមមូលសាច់ប្រាក់សម្រាប់គោលបំណងនៃលំហូរសាច់ប្រាក់ទេ ។

៤.៩ ភតិសន្យា

រាល់កិច្ចសន្យាជួលទាំងឡាយណាដែលមិនផ្ទេរទៅឱ្យក្រុមហ៊ុននូវរាល់ហានិភ័យ និង rewards ដែលកើតមានចំពោះម្ចាស់កម្មសិទ្ធិ ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការហើយទ្រព្យ ដែលបានជួលមិនត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ ។

ការទូទាត់ភតិសន្យាប្រតិបត្តិការត្រូវបានទទួលស្គាល់ថាជាការចំណាយលើប្រាក់ចំណេញឬខាតលើវិធីសាស្ត្រ Straight-line ក្នុងរយៈពេលជួល ។

៤.១០ សំវិធានធន

សំវិធានធននឹងត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចបច្ចុប្បន្ន (ស្របច្បាប់ ឬមានលក្ខណៈស្ថាបនា) ជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមកនៅពេលដែលអាចមានលំហូរចេញ នៃប្រភពធនធានសេដ្ឋកិច្ច ដែលទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារដើម្បី ដោះស្រាយកាតព្វកិច្ចនោះ ហើយនៅពេលដែលការប៉ាន់ស្មានដែលអាចទុកចិត្តបាន នៃចំនួន ទឹកប្រាក់អាចត្រូវបានធ្វើឡើង ។ សំវិធានធនត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរយៈពេលរាយការណ៍នីមួយៗ និងត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានដ៏ល្អបំផុតនាពេលបច្ចុប្បន្ន ។ នៅពេលដែលផលប៉ះពាល់ នៃតម្លៃពេលវេលានៃប្រាក់មានសារវន្តសំវិធានធនគឺជាតម្លៃបច្ចុប្បន្ន នៃការចំណាយដែលបានប៉ាន់ប្រមាណដែលត្រូវការដើម្បីទូទាត់កាតព្វកិច្ច។ អត្រាបញ្ចុះតម្លៃ គឺជាអត្រាពន្ធមុនដែលបង្ហាញពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃប្រាក់ និងហានិភ័យជាក់លាក់ចំពោះបំណុល ។ ការដកការបញ្ចុះតម្លៃត្រូវបានទទួលស្គាល់ថាជាការចំណាយប្រាក់ក្នុងប្រាក់ចំណេញ ឬការខាត ។



៤.១១ អត្ថប្រយោជន៍បុគ្គលិក

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់ការឈប់សំរាកប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត និងការចូលរួម ចំណែក សន្តិសុខសង្គមត្រូវបានវាស់វែងតាមមូលដ្ឋាន Undiscounted ហើយត្រូវបានទទួល ស្គាល់ក្នុង របាយការណ៍ចំណេញ ឬខាតក្នុងរយៈពេលដែលពាក់ព័ន្ធទៅនឹងសេវាកម្ម ដែលបាន បំពេញ ដោយបុគ្គលិកនៃក្រុមហ៊ុន ។

៤.១២ ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធចរន្ត

ទ្រព្យសកម្ម និងបំណុលពន្ធចរន្តត្រូវបានរំពឹងទុកជាចំនួនពន្ធលើប្រាក់ចំណូលដែលអាចប្រមូល មកវិញបានឬត្រូវបង់ជូនអាជ្ញាធរពន្ធដារ ។ ពន្ធចរន្តត្រូវបានវាស់វែងដោយ ប្រើ អត្រាពន្ធ និង ច្បាប់ពន្ធដែលត្រូវបានអនុម័ត ឬអនុម័តយ៉ាងសំខាន់នៅចុងបញ្ចប់នៃ ការិយបរិច្ឆេទរបស់របាយ ការណ៍ និងត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬ ខាតលើកលែងតែពន្ធដែល ទាក់ទងទៅនឹងធាតុដែលបានទទួលស្គាល់ក្រៅពីប្រាក់ ចំណេញ ឬខាត(របាយការណ៍លទ្ធផល ពេញលេញឬនៅក្នុងមូលធនដោយផ្ទាល់) ។

(ខ) ពន្ធពន្យារ

ពន្ធពន្យារត្រូវបាន ទទួលស្គាល់ដោយប្រើវិធីសាស្ត្របំណុលសម្រាប់ ភាពខុសគ្នាបណ្តោះ អាសន្នទាំងអស់ក្រៅពីការកើតឡើងពី Goodwill ឬពីការទទួលស្គាល់ដំបូងនៃទ្រព្យសម្បត្តិ ឬ ការទទួលខុសត្រូវក្នុងប្រតិបត្តិការដែលមិនមែនជាការរួមបញ្ចូលគ្នានៃអាជីវកម្ម និងនៅពេល ប្រតិបត្តិការនោះ មិនប៉ះពាល់ដល់ប្រាក់ចំណេញគណនេយ្យ ក៏មិនមែនជាប្រាក់ចំណេញជាប់ ពន្ធ ។

ពន្ធពន្យារលើទ្រព្យសកម្ម និងទ្រព្យអកម្មត្រូវបានកំណត់ដោយប្រើអត្រា ពន្ធដែលរំពឹងទុកដើម្បី អនុវត្តទៅលើចំណេញជាប់ពន្ធ នៅក្នុងឆ្នាំដែលភាពខុសគ្នាទាំងនោះត្រូវបានរំពឹងថានឹងស្តារ មកវិញ ឬ សងវិញផ្នែកលើអត្រាដែលបានអនុម័ត ឬ ត្រូវបានអនុម័តនៅរាល់ចុងការិយបរិច្ឆេទ នៃ របាយការណ៍ ។

ពន្ធពន្យារសកម្មត្រូវបាន ទទួលស្គាល់រាល់គ្រប់ភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចកាត់កង បានការយោងទៅមុខនៃការខាតពន្ធដែលមិនបានប្រើប្រាស់ ក្នុងករណីដែលវាទំនងថាចំណេញ ដែលបង់ពន្ធ អាចប្រើប្រាស់សម្រាប់ទូទាត់ភាពខុសគ្នាបណ្តោះអាសន្ន ដែល អាចកាត់កងបាន ការយោងទៅមុខនៃការខាតពន្ធដែលមិនបានប្រើប្រាស់អាចយកមកប្រើប្រាស់បាន ។ តម្លៃ យោងរបស់ពន្ធពន្យារសកម្មដែលទទួលស្គាល់ត្រូវបានពិនិត្យ ឡើងវិញ នៅចុងការិយបរិច្ឆេទ នីមួយៗ និងបានកាត់បន្ថយទៅនឹងវិសាលភាពដែលមិនអាច ទទួលបានអត្ថប្រយោជន៍ពន្ធ ដែលពាក់ព័ន្ធ ។

(គ) អាករលើតម្លៃបន្ថែម (VAT)

ប្រាក់ចំណូល ចំណាយ និងទ្រព្យសកម្មត្រូវបានទទួលស្គាល់ដោយដកអាករលើតម្លៃបន្ថែម ចេញលើកលែងតែអាករលើតម្លៃបន្ថែមក្នុងការទិញទ្រព្យសកម្ម ឬ សេវាកម្មដែលមិនអាចទារ



មកវិញបានពីអាជ្ញាធរពន្ធដារ ត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃថ្លៃដើមនៃទ្រព្យសកម្មដែលបានទទួល ឬជាផ្នែកមួយនៃចំណាយ ដែលអាចអនុវត្តបាន ។

លើសពីនេះ គណនីដែលត្រូវទារ និងគណនីដែលត្រូវសង ត្រូវបានបញ្ជាក់ផងដែរជាមួយនឹងចំនួនអាករលើតម្លៃបន្ថែមដែលមាន (ដែលអាចអនុវត្តបាន) ។

ចំនួនទឹកប្រាក់សុទ្ធនៃអាករលើតម្លៃបន្ថែមដែលអាចទទួលបានវិញ ឬ ត្រូវបង់ទៅអាជ្ញាធរពន្ធដារ នៅចុងការិយបរិច្ឆេទ នៃរបាយការណ៍ត្រូវបានរាប់បញ្ចូលក្នុងគណនីត្រូវទារផ្សេងៗ ឬ គណនីត្រូវសងផ្សេងៗ ។

ពន្ធចរន្ត និងពន្ធពន្យារ ត្រូវបានទទួលស្គាល់នៅក្នុងការជាប់ទាក់ទងទៅនឹង ប្រតិបត្តិការមូលដ្ឋានទាំងការចំណេញឬខាត និងប្រាក់ចំណូលពេញលេញផ្សេងៗទៀត ឬដោយផ្ទាល់នៅក្នុងមូលធន ។ ពន្ធពន្យារដែលកើតឡើង ពីការរួមបញ្ចូលគ្នានៃអាជីវកម្មត្រូវបាន កែតម្រូវទៅលើ Goodwill or negative Goodwill ។

ពន្ធចរន្តសកម្ម និងបំណុលពន្ធសកម្មឬពន្ធពន្យារសកម្ម និងបំណុលពន្ធពន្យារ ត្រូវបានទូទាត់នៅពេលដែលមានការអនុញ្ញាតត្រឹមត្រូវ តាមច្បាប់ដើម្បីកំណត់ពន្ធពន្យារសកម្មប្រឆាំងនឹងបំណុលពន្ធពន្យារ និងនៅពេលដែលពន្ធពន្យារបានទាក់ទងទៅនឹងអង្គភាពជាប់ពន្ធដូចគ្នា (ឬក៏អង្គភាពពន្ធផ្សេងៗប៉ុន្តែពួកគេមានបំណងដើម្បីទូទាត់ពន្ធចរន្តសកម្ម និងបំណុលពន្ធសកម្មលើមូលដ្ឋានសុទ្ធ) និងអាជ្ញាធរប្រមូលពន្ធដូចគ្នា ។

៤.១៣ ចំណាយលើប្រាក់កម្ចី

ចំណាយលើប្រាក់កម្ចី ត្រូវបានទទួលស្គាល់ថាជាការចំណាយលើប្រាក់ចំណេញឬខាតបង់ក្នុងរយៈពេលដែលវាកើតឡើងដោយប្រើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព ។

៤.១៤ ចំណូលពីកិច្ចសន្យាជាមួយអតិថិជន និងចំណូលផ្សេងៗ

ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជនត្រូវបានវាស់វែង ផ្អែកលើការពិចារណាដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាជាមួយអតិថិជនជាថ្នូរនឹងការលក់សេវាទៅអតិថិជន និងពន្ធលើសេវាកម្មការបង្វិលត្រឡប់មកវិញ ការបង្វិលប្រាក់ និងការបញ្ចុះតម្លៃ ។ ក្រុមហ៊ុនទទួលស្គាល់ប្រាក់ចំណូលនៅពេលដែលបានបំពេញសេវាកម្មរួចរាល់ទៅអតិថិជន។ ដោយយោងទៅតាមខ្លឹមសារនៃកិច្ចសន្យាប្រាក់ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលកាតព្វកិច្ចនៃការអនុវត្តត្រូវបានពេញចិត្តដែលអាចជាចំណុចមួយនៅក្នុងពេលវេលាឬលើសម៉ោង ។

(ក) ចំណូលការប្រាក់

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ករ ដោយផ្អែកលើ វិធីសាស្ត្រ ការប្រាក់ប្រកបដោយប្រសិទ្ធភាព។ ចំណូលការប្រាក់លើឥណទាន និងបុរេប្រទានប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារត្រូវបានទទួលស្គាល់ជាមូលដ្ឋានបង្ករប្រចាំថ្ងៃ។ ការប្រាក់លើប្រាក់កម្ចីមិនដំណើរការត្រូវបានកត់ត្រាទុកជាការប្រាក់ ជាជាងការទទួលស្គាល់ជាប្រាក់ចំណូលរហូតដល់ទទួលបានប្រាក់សុទ្ធ។



គោលនយោបាយស្តីពីការព្យួរការប្រាក់គឺអនុលោមតាមគោលការណ៍ណែនាំ របស់ធនាគារជាតិ នៃកម្ពុជាស្តីពីការព្យួរ ការប្រាក់លើប្រាក់កម្ចីមិនដំណើរការ និងសំវិធានធនសម្រាប់ការបាត់បង់ ប្រាក់កម្ចី។

(ខ) ចំណូលសេវា និងកម្រៃជើងសារ

ថ្លៃសេវា និងកម្រៃជើងសាររៀបចំកម្ចីត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍លទ្ធផលនៅ ពេលដែលលក្ខខណ្ឌ ទាំងអស់ត្រូវបានបំពេញ ។

ថ្លៃសេវាកម្ម ថ្លៃដំណើរការ និងប្រាក់ចំណូលពីប្រតិបត្តិការផ្សេងៗទៀតត្រូវបានទទួលស្គាល់នៅ ពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង ។

៥. សាច់ប្រាក់នៅក្នុងដៃ

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ដុល្លារអាមេរិក	620	1,074	2,526	4,344
ខ្មែររៀល	2,829	1,223	11,525	4,949
ថៃបាត	78	53	318	213
	<u>3,527</u>	<u>2,350</u>	<u>14,369</u>	<u>9,506</u>

៦. សមតុល្យជាមួយធនាគារផ្សេងៗ

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
គណនីចរន្ត	106,455	140,664	433,698	568,986
គណនីសន្សំ	445,069	260,520	1,813,211	1,053,803
	<u>551,524</u>	<u>401,184</u>	<u>2,246,909</u>	<u>1,622,789</u>
តាមរូបិយប័ណ្ណ				
ដុល្លារអាមេរិក	170,849	233,017	696,037	942,554
ខ្មែររៀល	231,743	118,572	944,123	479,623
ថៃបាត	148,932	49,595	606,749	200,612
	<u>551,524</u>	<u>401,184</u>	<u>2,246,909</u>	<u>1,622,789</u>



	២០២១	២០២០
(ជ) វិភាគអត្រាការប្រាក់ប្រចាំឆ្នាំ៖		
- ឥណទានអតិថិជន	12% - 18%	12% - 22.8%

៨. ទ្រព្យសកម្មផ្សេងៗ

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ការប្រាក់ដែលត្រូវទទួល	29,948	24,180	122,008	97,808
ការបង់ទុកមុនផ្សេងៗ	12,971	9,982	52,844	40,377
ការទូទាត់ជាមុន	-	855	-	3,459
	42,919	35,017	174,852	141,644

៩. សមតុល្យនៅធនាគារជាតិកម្ពុជា

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ប្រាក់តម្កល់តាមច្បាប់	150,000	150,000	611,100	606,750

ក្រុមហ៊ុនត្រូវបានតម្រូវឱ្យរក្សាការដាក់ប្រាក់តម្កល់ ៥% នៃដើមទុនរបស់ខ្លួនដើម្បីអនុលោមតាម ប្រកាសលេខ B7-00-06 របស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ និងប្រកាសលេខ B7-06-209 ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ។ ប្រាក់តម្កល់មិនអាចយកទៅប្រើប្រាស់ទៅលើ ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន និងត្រូវបានបង្វិលសងវិញ នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តរំដោះ សកម្មភាពរបស់ខ្លួនហើយមិនមានបំណុល ដាក់ប្រាក់ឡើយ ។ ការដាក់ប្រាក់បញ្ញើតាមផ្លូវច្បាប់នេះ គឺជាអត្រាការប្រាក់ដែលមានអត្រា ០.៤៨% ដល់ ០.៧២% (២០២០ - ០.៤៨% ដល់ ០.៧២%) នៃរយៈពេល ១ឆ្នាំ ។



១០. គ្រឿងបរិក្ខារ

	០១.០១.២០២១	ការទិញបន្ថែម	ការលុបចោល	ការលុបបំបាត់	រំលស់ប្រចាំឆ្នាំ	៣១.១២.២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោង						
បរិក្ខារកុំព្យូទ័រ	3,756	380	-	-	(1,597)	2,539
គ្រឿងបរិក្ខារ ការិយាល័យ	9,434	1,380	-	-	(7,153)	3,661
រថយន្ត	2,012	-	-	-	(1,894)	118
	15,202	1,760	-	-	(10,644)	6,318

	០១.០១.២០២០	ការទិញបន្ថែម	ការលុបចោល	ការលុបបំបាត់	រំលស់ប្រចាំឆ្នាំ	៣១.១២.២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោង						
បរិក្ខារកុំព្យូទ័រ	1,984	3,750	-	-	(1,978)	3,756
គ្រឿងបរិក្ខារ ការិយាល័យ	16,265	2,605	(91)	(92)	(9,253)	9,434
រថយន្ត	5,398	-	-	-	(3,386)	2,012
	23,647	6,355	(91)	(92)	(14,617)	15,202

	០១.០១.២០២១	ការទិញបន្ថែម	ការលុបចោល	ការលុបបំបាត់	រំលស់ប្រចាំឆ្នាំ	លំអៀងអត្រា ប្តូរប្រាក់	៣១.១២.២០២១
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
តម្លៃយោង							
បរិក្ខារកុំព្យូទ័រ	15,193	1,548	-	-	(6,497)	100	10,344
គ្រឿងបរិក្ខារ ការិយាល័យ	38,161	5,622	-	-	(29,098)	230	14,915
រថយន្ត	8,138	-	-	-	(7,705)	48	481
	61,492	7,170	-	-	(43,300)	378	25,740



	០១.០១.២០២០					លំដាប់អត្រា ប្តូរប្រាក់		៣១.១២.២០២០
	ការទិញបន្ថែម	ការលុបចោល	ការលុបបំបាត់	រំលស់ប្រចាំឆ្នាំ	រំលស់ប្រចាំឆ្នាំ	ប្តូរប្រាក់	ប្តូរប្រាក់	
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
តម្លៃយោង								
បរិក្ខារកុំព្យូទ័រ	8,085	15,169	-	-	(8,001)	(60)		15,193
គ្រឿងបរិក្ខារ ការិយាល័យ	66,280	10,537	(368)	(372)	(37,428)	(488)		38,161
រថយន្ត	21,997	-	-	-	(13,696)	(162)		8,138
	96,362	25,706	(368)	(372)	(59,125)	(710)		61,492

	តម្លៃដើម	រំលស់បង្គរ	តម្លៃយោង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១.១២.២០២១			
បរិក្ខារកុំព្យូទ័រ	10,783	(8,244)	2,539
គ្រឿងបរិក្ខារការិយាល័យ	43,233	(39,572)	3,661
រថយន្ត	17,662	(17,544)	118
	71,678	(65,360)	6,318

	តម្លៃដើម	រំលស់បង្គរ	តម្លៃយោង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១.១២.២០២០			
បរិក្ខារកុំព្យូទ័រ	10,403	(6,647)	3,756
គ្រឿងបរិក្ខារការិយាល័យ	41,853	(32,419)	9,434
រថយន្ត	17,662	(15,650)	2,012
	69,918	(54,716)	15,202



	តម្លៃដើម	រំលស់បង្គរ	តម្លៃយោង
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
នាថ្ងៃទី៣១.១២.២០២១			
បរិក្ខារកុំព្យូទ័រ	43,930	(33,586)	10,344
គ្រឿងបរិក្ខារការិយាល័យ	176,131	(161,216)	14,915
រថយន្ត	71,955	(71,474)	481
	292,016	(266,276)	25,740

	តម្លៃដើម	រំលស់បង្គរ	តម្លៃយោង
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
នាថ្ងៃទី៣១.១២.២០២០			
បរិក្ខារកុំព្យូទ័រ	42,080	(26,887)	15,193
គ្រឿងបរិក្ខារការិយាល័យ	169,295	(131,134)	38,161
រថយន្ត	71,443	(63,305)	8,138
	282,818	(221,326)	61,492



១១. ទ្រព្យសកម្មអរូបី

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ប្រព័ន្ធសូហ្វវែរធនាគារ				
តម្លៃដើម				
ថ្ងៃទី០១ មករា	44,560	44,560	180,246	181,582
បន្ថែម	17,500	-	71,295	-
លំអៀងពីអត្រាប្តូរប្រាក់	-	-	1291	(1,336)
ថ្ងៃទី៣១ ធ្នូ	62,060	44,560	252,832	180,246
ដកនឹងការរំលស់បង្គរ				
នាថ្ងៃទី០១ មករា	(33,430)	(24,498)	(135,225)	(99,829)
ទិញបន្ថែម	(10,948)	(8,932)	(44,536)	(36,130)
លំអៀងពីអត្រាប្តូរប្រាក់	-	-	(1,035)	734
ថ្ងៃទី៣១ ធ្នូ	(44,378)	(33,430)	(180,796)	(135,225)
ថ្ងៃទី៣១ ធ្នូ	17,682	11,130	72,036	45,021



១២. ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល)

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ថ្ងៃទី០១ មករា	12,581	(16,995)	50,840	(69,255)
ផ្ទេរពី/ (ទៅ)ចំណេញឬខាត	(8,501)	29,576	(34,633)	119,635
លំអៀងពីអត្រាប្តូរប្រាក់	-	-	415	510
ថ្ងៃទី៣១ ធ្នូ	4,080	12,581	16,622	50,890

ពន្ធពន្យារជាទ្រព្យសកម្ម គឺភាគច្រើនបណ្តាលមកពីភាពខុសគ្នាបណ្តោះអាសន្នលើសំវិធានធនសម្រាប់ការខាតបង់លើឱនភាព និងសំវិធានធនដែលត្រូវបានអនុញ្ញាតសម្រាប់គោលបំណងពន្ធ។

១៣. បំណុលផ្សេងៗ

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ការបង់ប្រាក់ជាមុន	29,441	37,812	119,943	152,950
ចំណាយបង្គរ	14,795	14,383	60,275	58,179
បំណុលពន្ធកាត់ទុក	174	170	709	688
ថ្លៃដំណើរការដែលមិនទាន់ចាត់				
ជាចំណូល	-	31,779	-	128,546
ផ្សេងៗ	915	1,293	3,727	5,230
	45,325	85,437	184,654	345,593



១៤. ដើមទុន

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ដើមទុនដែលបានចុះបញ្ជី	3,000,000	3,000,000	12,000,000	12,000,000

១៥. ចំណូលការប្រាក់

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ឥណទាន និងបុរេប្រទាន	528,268	445,832	2,148,994	1,803,390
សមតុល្យជាមួយធនាគារផ្សេងៗ	4,100	12,371	16,679	50,041
ថ្លៃសេវាប្រចាំខែលើប្រាក់កម្ចី	-	27,863	-	112,706
	532,368	486,066	2,165,673	1,966,137

១៦. ចំណូលផ្សេងៗ

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ចំណេញពីការប្តូរអត្រាប្រាក់	-	8,253	-	33,383
ឥណទានប្រមូលបានមកវិញ	3,924	7,938	15,963	32,109
ចំណូលពីកំរៃជើងសារ	16,857	22,117	68,574	89,463
ចំណូលផ្សេងៗ	20,220	3,553	82,255	14,373
	41,001	41,861	166,792	169,328



១៧. ចំណាយប្រាក់ខែបុគ្គលិក

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ប្រាក់បៀវត្ស	249,144	242,512	1,013,518	980,961
សោហ៊ុយបុគ្គលិកដទៃទៀត	10,237	9,470	41,644	38,306
	<u>259,381</u>	<u>251,982</u>	<u>1,055,162</u>	<u>1,019,267</u>

នៅចុងបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ ចំនួនបុគ្គលិកសរុបរបស់ក្រុមហ៊ុនគឺ 49នាក់ (2020 – 55នាក់) ។

១៨. ពន្ធលើប្រាក់ចំណេញ

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ	18,202	29,617	74,046	119,801
ពន្ធពន្យារ	8,501	(29,576)	34,582	(119,635)
	<u>26,703</u>	<u>41</u>	<u>108,628</u>	<u>166</u>

យោងតាមច្បាប់ស្តីពីសារពើពន្ធរបស់ប្រទេសកម្ពុជាក្រុមហ៊ុនត្រូវបានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ របស់ក្រុមហ៊ុនក្នុងអត្រាពន្ធ ២០ ភាគរយនៃប្រាក់ចំណេញដែលជាប់ពន្ធឬក្នុងអត្រាពន្ធអប្បបរមា ១ ភាគរយ នៃប្រាក់ចំណូល ដោយយកមួយណាដែលខ្ពស់ជាង។

ការផ្ទៀងផ្ទាត់នៃការចំណាយពន្ធលើប្រាក់ចំណូលត្រូវអនុវត្ត ចំពោះប្រាក់ចំណេញមុនពេលដកពន្ធចេញ ដែលក្នុងអត្រាពន្ធតាមច្បាប់ចំពោះការចំណាយពន្ធលើប្រាក់ចំណូលតាមអត្រាប្រសិទ្ធភាពរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖



	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ខាត / ចំណេញមុនបង់ពន្ធ	105,745	106,013	430,171	428,821
ពន្ធលើប្រាក់ចំណេញនៅប្រទេសកម្ពុជាតាមអត្រា២០%	21,149	21,203	86,034	85,766
ខ្ទង់ចំណាយមិនអាចកាត់កងបានតាមច្បាប់សារពើពន្ធ	3,286	3,633	13,367	14,695
ពន្ធអប្បបរមា	-	-	-	-
ក្រោមសំវិធានធន/(លើសសំវិធានធន) ដោយយោងពីឆ្នាំមុន	(13,344)	(3,107)	(54,283)	(12,568)
ក្រោមសំវិធានធន/(លើសសំវិធានធន) ចំពោះ ពន្ធពន្យារទាក់ទងនឹងឆ្នាំមុន	1,510	(21,085)	6,143	(85,289)
ផ្សេងៗ	14,102	(603)	57,367	(2,438)
	26,703	41	108,628	166

១៩. យថាហេតុពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជាមានសភាពក្មេងខ្ចីហើយច្បាប់ស្តីពីសារពើពន្ធជាច្រើន ដែលបានផ្លាស់ប្តូរ ជាញឹកញាប់ដែលបណ្តាលឱ្យមានសភាពមិនច្បាស់លាស់ មានសភាពផ្ទុយហើយត្រូវបានបកស្រាយ ក្នុងន័យផ្សេងៗគ្នាដែលជារឿយៗមានការយល់ឃើញខុសៗគ្នាពីអាជ្ញាធរពន្ធដារ និងប្រព័ន្ធច្បាប់ ។ ពន្ធ ត្រូវបានត្រួតពិនិត្យ និងអង្កេតដោយអាជ្ញាធរពន្ធដារជាច្រើនដែលមានសិទ្ធិដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ និង ពិន័យជាការប្រាក់ ។

កត្តាទាំងនេះធ្វើឱ្យមានហានិភ័យពន្ធនៅប្រទេសកម្ពុជាមានលក្ខណៈជាសារវន្តជាងប្រទេសដទៃទៀត ។ គណៈគ្រប់គ្រងជឿជាក់ថាក្រុមហ៊ុនបានបង់ពន្ធត្រឹមត្រូវដោយយោងទៅតាម ច្បាប់សារពើពន្ធ ។



លិខិតបញ្ជាក់ពន្ធដែលក្រុមហ៊ុនបានដាក់ត្រូវស្ថិតក្រោមការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ ។ ដោយសារការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារងាយនឹងមានការបកស្រាយខុសគ្នាបរិមាណដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរនៅពេលក្រោយអាស្រ័យលើការកំណត់ចុងក្រោយរបស់អាជ្ញាធរពន្ធ ។

២០. ភតិសន្យា

ក្រុមហ៊ុនជួលការិយាល័យតាមកិច្ចសន្យាអាជីវកម្មសម្រាប់ការិយាល័យចំនួនបួន។ ក្រុមហ៊ុនមិនអាចធ្វើការជួលបន្តទៅឱ្យភាគីទីបីឡើយ ។

ការទូទាត់ការជួលអប្បបរមានៅពេលអនាគតក្រោមកិច្ចសន្យាប្រតិបត្តិការមាន ដូចខាងក្រោម៖

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
តិចជាង១ឆ្នាំ	30,600	22,100	124,664	89,395
ច្រើនជាង១ឆ្នាំប៉ុន្តែតិចជាង៥ឆ្នាំ	26,650	34,400	108,572	139,148
	57,250	56,500	233,236	228,543

២១. ឧបករណ៍ហិរញ្ញវត្ថុ

២១.១ ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ថ្លៃរំលស់				
សាច់ប្រាក់ក្នុងដៃ	3,527	2,350	14,369	9,506
សមតុល្យនៅធនាគារនានា	551,524	401,184	2,246,909	1,622,789
ឥណទាន និងបុរេប្រទាន	2,572,896	2,687,908	10,481,978	10,872,588
ប្រាក់តម្កល់តាមច្បាប់	150,000	150,000	611,100	606,750
ទ្រព្យសកម្មផ្សេងៗ	42,919	35,017	174,852	141,644
	3,320,866	3,276,459	13,529,208	13,253,277



	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ទ្រព្យអកម្មហិរញ្ញវត្ថុ				
ចំណូលផ្សេងៗ	45,325	85,437	184,654	345,593

ហានិភ័យចម្បង ដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងដំណើរការអាជីវកម្ម ធម្មតាគឺហានិភ័យប្រតិបត្តិការ ហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យលើសាច់ប្រាក់ងាយ ។

ក្រុមហ៊ុនមិនប្រើឧបករណ៍ហិរញ្ញវត្ថុដើម្បីដូចជាភារកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស និងការប្តូរអត្រាការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួនឡើយ ។

២១.២ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ បុគ្គលិកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងមកពីកត្តាខាងក្រៅ ដូចជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យលើសាច់ប្រាក់ងាយ ដែលហានិភ័យទាំងនេះកើតឡើងពីតម្រូវការច្បាប់ និងបទប្បញ្ញត្តិ និងបទដ្ឋានដែលត្រូវបានទទួលយកជាទូទៅ នៃលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុន ។

ការខាតបង់ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើងការត្រួតពិនិត្យ និងការធ្វើរបាយការណ៍អាជីវកម្មឱ្យបានត្រឹមត្រូវដោយអង្គភាពត្រួតពិនិត្យ និងការគាំទ្រដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ក្រុមហ៊ុនតម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធភារកិច្ចការ និងគោលនយោបាយគ្រប់គ្រងច្បាស់លាស់ ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអាជ្ញាធរចុះហត្ថលេខា កំណត់និយមន័យនៃប្រព័ន្ធត្រួតពិនិត្យនីតិវិធី និងរៀបចំឯកសារ និងអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការផ្នែកច្បាប់ផ្សេងទៀត ។

២១.៣ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការបាត់បង់សក្តានុពលនៃប្រាក់ចំណូល និងការខាតបង់ជាមូលដ្ឋានក្នុងទម្រង់នៃបទប្បញ្ញត្តិជាក់លាក់ដែលជាលទ្ធផលនៃការខកខានទូទាត់សងរបស់អ្នកខ្ចី ឬដៃគូតាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចី និងវិនិយោគ ។

ហានិភ័យចម្បងចំពោះហានិភ័យឥណទានកើតឡើងតាមរយៈប្រាក់កម្ចីរបស់ខ្លួនដល់អតិថិជន ។ ចំនួនហានិភ័យឥណទាននៅក្នុងបញ្ហានេះត្រូវបានបង្ហាញដោយតម្លៃយោង នៃទ្រព្យសកម្មនៅក្នុងរបាយ



ការណ៍ហិរញ្ញវត្ថុ ។ សកម្មភាពផ្តល់ប្រាក់កម្ចី ត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ក្រុមហ៊ុន ដើម្បីធានាថាគោលបំណងរួមនៅក្នុងការផ្តល់ ប្រាក់កម្ចីត្រូវបាន សម្រេច ។ ឧទាហរណ៍ ផលប៉ះពាល់ មានភាពខ្លាំង និងមានសុខភាពល្អ ហើយហានិភ័យឥណទានត្រូវបានធ្វើពិពិធកម្មយ៉ាងល្អ។ គោល ការណ៍ឥណទានចងក្រងពីគោលនយោបាយប្រាក់កម្ចី រ៉ាប់រង និងដំណើរការអនុម័តឥណទាន និងនីតិ វិធីដែលត្រូវបានអនុវត្ត ដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។នពិពណ៌នាខាងក្រោម ។

ក្រុមហ៊ុនគ្រប់គ្រង នូវរ៉ាប់រងប្រាក់កម្ចីដល់អតិថិជនក្នុងទម្រង់ជាផលប្រយោជន៍បញ្ចាំលើ ទ្រព្យសម្បត្តិ និងការធានា ។ ការប៉ាន់ប្រមាណតម្លៃបច្ចុប្បន្នគឺផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំដែលត្រូវបាន វាយតម្លៃនៅពេលខ្ចីហើយជាទូទៅមិនត្រូវបានធ្វើបច្ចុប្បន្នភាព លើកលែងតែពេលដែលប្រាក់កម្ចីត្រូវ បានវាយតម្លៃជាលក្ខណៈបុគ្គលសង្ស័យ ។

(ក) ការវាស់វែងហានិភ័យឥណទាន

នីតិវិធីនៃការកំណត់កម្រិតហានិភ័យ ការត្រួតពិនិត្យ ការប្រើប្រាស់ និងការគ្រប់គ្រង ឥណទាន ត្រូវបានអនុវត្តឡើងផ្អែកតាមកម្មវិធីឥណទាន ដែលបានរៀបចំគំរោងសម្រាប់ផលិតផល ឬ សម្ពាធឥណទានពិសេស រួមបញ្ចូល ទាំងទីផ្សារគោលដៅ កាលកំណត់និងលក្ខខណ្ឌឯកសារ សំអាង និងនីតិវិធីដែលផលិតផលឥណទាននឹងត្រូវបានវាស់វែង និងផ្តល់ឱ្យ ។

ក្រុមហ៊ុន វាយតម្លៃភាពប្រហាក់ប្រហែលក្នុងការបំពេញកាតព្វកិច្ច នៃដៃគូបុគ្គល ដោយផ្ដោតលើ ប្រាក់ចំណេញ និងលំហូរសាច់ប្រាក់ព្យាករ របស់អ្នកខ្ចី។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍គ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលពួកគេ ត្រូវបានរកឃើញ ។

ការប្រឈមមុខនឹងហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងតាមរយៈការវិភាគជាទៀងទាត់នូវ សមត្ថភាពឯកត្តជនអ្នកខ្ចី និងឯកត្តជនអ្នកខ្ចីសក្តានុពលនៃកាតព្វកិច្ចក្នុងការសងត្រលប់នូវការ ប្រាក់ និងប្រាក់ដើមព្រមទាំងតាមរយៈការពិនិត្យឡើងវិញនូវកម្រិតនៃការផ្តល់ប្រាក់កម្ចីដែល សមស្រប ។ វាក៏បានគ្រប់គ្រងជាផ្នែកតាមរយៈការទទួលយក នូវទ្រព្យធានាក៏ដូចជាការផ្តល់ធ្វើ សំវិធានធនសម្រាប់ការបាត់បង់ឥណទានផងដែរ ។ ការកំណត់នូវកម្រិតហានិភ័យឥណទាន តាមប្រភេទផលិតផល និងវិស័យឧស្សាហកម្មត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល ។

ជាទូទៅ រាល់ឥណទាន និងបុរេប្រទានឱ្យអតិថិជនរបស់ក្រុមហ៊ុនភាគច្រើនសុទ្ធ តែមានទ្រព្យ ធានាជាវត្ថុបញ្ចាំនៅក្រុមហ៊ុន ហេតុដូច្នេះហើយជាធម្មតាក្រុមហ៊ុនសន្មត់បានថាហានិភ័យមាន កម្រិតអប្បបរមា ។



(គ) គោលការណ៍សំវិធានធន និងភាពអន់ថយ

ក្រុមហ៊ុនតម្រូវឱ្យអនុវត្ត តាមការចាត់ថ្នាក់ឥណទាន និងសំវិធានធននៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាដែលមាននៅកំណត់សម្គាល់ 4.6 ។

ឥណទាន និងបុរេប្រទានដែលមានរយៈពេលហួសកំណត់ 30 ថ្ងៃប៉ុន្តែតិចជាង 90 ថ្ងៃ (15 ថ្ងៃ ប៉ុន្តែតិចជាង 30 ថ្ងៃ សម្រាប់ឥណទាន និងបុរេប្រទានរយៈពេលខ្លី) មិនត្រូវបានចាត់ទុកថាមាន ភាពអន់ថយនោះទេលើកលែងតែមានព័ត៌មានផ្ទុយពីនេះ ។ កំរិតអប្បបរមានៃ សំវិធានធនជាក់ លាក់សម្រាប់ភាពអន់ថយត្រូវបានធ្វើឡើងអាស្រ័យដោយការចាត់ថ្នាក់ដែលពាក់ព័ន្ធ ។

ព័ត៌មានទាក់ទងនឹងហានិភ័យឥណទាន និងសំវិធានធនបាត់បង់ ដែលបានគណនាតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមសម្រាប់ឥណទាន និងបុរេប្រទានត្រូវបានសង្ខេប ដូចខាងក្រោម៖

	ចំនួនសរុប	ភាពអន់ថយ ជាបុគ្គល	ភាពអន់ថយ ជារួម	តម្លៃយោង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2021				
មិនហួសកាលកំណត់	2,532,908	-	(8,599)	2,524,309
ហួសកាលកំណត់៖				
- តិចជាង 3 ខែ	49,618	-	(12,995)	36,623
- 3 ទៅ 6 ខែ	15,839	-	(9,390)	6,449
- លើស 6 ខែ	8,334	-	(5,174)	3,160
- លើស 1 ឆ្នាំ	6,240	-	(3,885)	2,355
	2,612,939	-	(40,043)	2,572,896



2020

	ចំនួនសរុប ដុល្លារអាមេរិក	ភាពអន់ថយ ជាបុគ្គល ដុល្លារអាមេរិក	ភាពអន់ថយ ជារួម ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក
មិនហួសកាលកំណត់	2,702,561	-	(27,026)	2,675,535
ហួសកាលកំណត់:				
- តិចជាង 3 ខែ	2,839	-	(85)	2,754
- 3 ទៅ 6 ខែ	8,983	(2,974)	-	6,009
- លើស 6 ខែ	1,847	(750)	-	1,097
- លើស 1 ឆ្នាំ	5,453	(2,940)	-	2,513
	2,721,683	(6,664)	(27,111)	2,687,908

2021

	ចំនួនសរុប ខ្មែរពាន់រៀល	ភាពអន់ថយ ជាបុគ្គល ខ្មែរពាន់រៀល	ភាពអន់ថយ ជារួម ខ្មែរពាន់រៀល	តម្លៃយោង ខ្មែរពាន់រៀល
មិនហួសកាលកំណត់	10,319,067	-	(35,033)	10,284,034
ហួសកាលកំណត់:				
- តិចជាង 3 ខែ	202,144	-	(52,942)	149,202
- 3 ទៅ 6 ខែ	64,528	-	(38,255)	26,273
- លើស 6 ខែ	33,953	-	(21,079)	12,874
- លើស 1 ឆ្នាំ	25,422	-	(15,827)	9,595
	10,645,114	-	(163,136)	10,481,978



	ចំនួនសរុប	ភាពអន់ថយ ជាបុគ្គល	ភាពអន់ថយ ជារួម	តម្លៃយោង
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
2020				
មិនហួសកាលកំណត់	10,931,859	-	(109,320)	10,822,539
ហួសកាលកំណត់:				
- តិចជាង 3 ខែ	11,484	-	(344)	11,140
- 3 ទៅ 6 ខែ	36,336	(12,030)	-	24,306
- លើស 6 ខែ	7,471	(3,034)	-	4,437
- លើស 1 ឆ្នាំ	22,057	(11,891)	-	10,166
	11,009,208	(26,955)	(109,664)	10,872,588

(ឃ) ហានិភ័យអតិបរមានៃឥណទាន មុនរាប់បញ្ចូលវត្ថុធានា ឬការធានាឥណទានផ្សេងៗ

	២០២១	២០២០	២០២១	២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
ហានិភ័យឥណទាន ទាក់ទងនឹង				
ធាតុនៅក្នុងតារាងតុល្យការ ៖				
សមតុល្យនៅធនាគារនានា	551,524	401,184	2,246,909	1,622,789
ឥណទាន និងបុរេប្រទាន	2,572,896	2,687,908	10,481,978	10,872,588
ទ្រព្យសកម្មផ្សេងៗ	42,919	35,017	174,852	141,644
	3,167,339	3,124,109	12,903,739	12,637,021



តារាងខាងលើបង្ហាញអំពីហានិភ័យអតិបរមារបស់ក្រុមហ៊ុន នៅក្នុងការិយបរិច្ឆេទគិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021 ដោយមិនគិតពីវត្តមានដែលមានក្នុងដៃ ឬការធានាឥណទានផ្សេងទៀត ។ ចំនួន 81% (ឆ្នាំ 2020: 86%) នៃហានិភ័យឥណទាន អតិបរិមាសរូបគឺទទួលបាន មកពីឥណទាន និងបុរេប្រទានដល់អតិថិជននៅក្នុងប្រទេសកម្ពុជា ។

(ង) ការប្រឈមនឹងហានិភ័យ

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ការប៉ះពាល់អតិបរិមាទៅ នឹងហានិភ័យឥណទានត្រូវបាន តំណាងដោយតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ដែលត្រូវបានទទួលស្គាល់នៅក្នុង សេចក្តីថ្លែងការណ៍ស្តីពីជំហរហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបន្ទាប់ពីដកសំវិធានធនណាមួយសម្រាប់ ការខាតបង់លើឱនភាពនៃតម្លៃ (បើអាចអនុវត្តបាន) ។

គោលការណ៍លុបចោល

ដោយអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា ធនាគារគួរតែលុប ចោលឥណទាន ឬបុរេប្រទាន ឬផ្នែកមួយនៃប្រាក់កម្ចីពីតារាងតុល្យការរបស់ខ្លួននៅពេលក្រុម ហ៊ុនបាត់បង់ការត្រួតត្រានៃសិទ្ធិជាប់កិច្ចសន្យាលើប្រាក់កម្ចី ឬនៅពេលដែលជាផ្នែកទាំងអស់ឬ មួយនៃប្រាក់កម្ចីត្រូវបានចាត់ទុកថាមិនអាច ទាមទារបាន ឬមិនមានការរំពឹងទុកពិតឱ្យប្រាកដ ណាមួយក្នុងការបានមកវិញ ។

ទ្រព្យបញ្ចាំ

ក្រុមហ៊ុនរក្សាទ្រព្យបញ្ចាំចំពោះឥណទាន និងបុរេប្រទានក្នុងទម្រង់នៃការប្រាក់បញ្ចាំលើ អចលនទ្រព្យ ឬការធានា ។ ការប៉ាន់ប្រមាណនៃតម្លៃបច្ចុប្បន្ន ដែលផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំ ដែលបានវាយតម្លៃជាដាច់ខាតរាល់ឆ្នាំ។ ពុំមានទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុដែល ក្រុមហ៊ុន ទទួលបានក្នុងឆ្នាំនោះទេ ទ្រព្យបញ្ចាំដែលបានរក្សាដើម្បីធានារាល់ហានិភ័យលើ ឥណទាន និង បុរេប្រទាន ។ ទ្រព្យបញ្ចាំដែលត្រូវរឹបអូសត្រូវលក់ចេញក្នុងរយៈពេលមួយឆ្នាំ ដូចដែលបាន តម្រូវដោយការណែនាំពី ធនាគារជាតិ នៃ កម្ពុជា និងត្រូវបានចាត់ថ្នាក់ក្នុងតារាងតុល្យការជា ទ្រព្យសម្បត្តិ រឹបអូសពីកូនបំណុល ។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការបង្ហាញពីឥណទានរបស់ក្រុមហ៊ុនគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺទទួលបានទាំងស្រុង ពីប្រទេសកម្ពុជាដោយផ្អែកលើប្រទេសដែលកំពុងរស់នៅ ។ ការវិភាគនៃការប្រមូលផ្តុំហានិភ័យ ឥណទានពីឥណទាន និងបុរេប្រទាននៅកាលបរិច្ឆេទនៃតារាងតុល្យការត្រូវបានបង្ហាញនៅក្នុង តំណាងសម្គាល់ទី 7 ។



២១.៤ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការបាត់បង់ដែលកើតឡើង ពីការផ្លាស់ប្តូរមិនល្អនៅក្នុងកម្រិតនៃតម្លៃ ឬអត្រាទីផ្សារដែលសមាសធាតុសំខាន់ៗ គឺហានិភ័យប្តូររូបិយប័ណ្ណបរទេស និង ហានិភ័យអត្រាការប្រាក់ ។ ហានិភ័យទីផ្សារដែលកើតឡើងពីសកម្មភាពជួញដូរត្រូវបានគ្រប់គ្រងដោយការសម្គាល់ទីផ្សារ ជំហរពាណិជ្ជកម្មប្រឆាំងនឹងការកំណត់ហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យនៃការឡើងចុះ នៃតម្លៃឧបករណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស ។

ក្រុមហ៊ុនមិនមាន ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេសជាដុំកំរិតនោះទេដោយសារ ប្រតិបត្តិការចម្បងរបស់ក្រុមហ៊ុនគឺជាប្រាក់ដុល្លារអាមេរិក ។ ដូច្នេះមិនមានការវិភាគហានិភ័យរូបិយប័ណ្ណបរទេសត្រូវបានបង្ហាញឡើយ ។

(ខ) ហានិភ័យលើអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅទៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាព នៃទ្រព្យសកម្ម និង បំណុល ។ ហានិភ័យអត្រាការប្រាក់ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ទៅលើប្រាក់ចំណេញពីការវិនិយោគតម្លៃទីផ្សារតម្លៃដើមនៃមូលធន និងតាមរយៈការវិភាគគម្លាតនៃភាពចាប់អារម្មណ៍អត្រាការប្រាក់។ ការកាត់បន្ថយសក្តានុពលនៃប្រាក់ចំណូលការប្រាក់សុទ្ធពីចលនាអត្រាការប្រាក់ មិនអំណោយផលត្រូវបានត្រួតពិនិត្យប្រឆាំងនឹងកម្រិត នៃការអត់ធ្មត់ហានិភ័យ ។

តារាងខាងក្រោមសង្ខេបអំពីហានិភ័យអត្រាការប្រាក់ របស់ក្រុមហ៊ុនដែលរាប់បញ្ចូលតម្លៃនៅសល់ក្នុងបញ្ជីរបស់ទ្រព្យសកម្ម និងទ្រព្យអកម្មដោយរៀបតាមលំដាប់នៃការកំណត់តម្លៃឡើងវិញនៃកិច្ចសន្យា និងកាលបរិច្ឆេទនៃកាលវេលា ។



	ត្រីម ១ ខែ	1-3 ខែ	4-6 ខែ	7-12 ខែ	1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ភាគរយ
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	3,527	3,527	-
សមតុល្យជាមួយធនាគារនានា	-	-	-	-	-	-	551,524	551,524	-
ឥណទាន និងបុរេប្រទានចំពោះអតិថិជន៖									
- ប្រាក់ដើម	-	-	1,190	22,334	2,582,942	6,473	-	2,612,939	12 - 18
- សំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី	-	-	-	-	-	-	(40,043)	(40,043)	-
ប្រាក់បញ្ញើតាមធុរ្យាប	-	-	-	-	-	150,000	-	150,000	0.48 - 0.72
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	42,919	42,919	-
ទ្រព្យសកម្មសរុប	-	-	1,190	22,334	2,582,942	156,473	557,927	3,320,866	
ទ្រព្យអសកម្ម									
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	-	45,325	45,325	-
កម្ចី	-	-	-	-	-	-	-	-	-
ទ្រព្យអកម្មសរុប	-	-	-	-	-	-	45,325	45,325	



លំអៀងការប្រាក់ដទៃយិតភាព 2021

- - 1,190 22,334 2,582,942 156,473 512,602 3,275,541

ត្រឹម 1 ខែ 1 – 3 ខែ 4 – 6 ខែ 7 – 12 ខែ 1 – 5 ឆ្នាំ លើសពី 5 ឆ្នាំ គ្មានការប្រាក់ សរុប អត្រាការប្រាក់
ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ភាគរយ

ទ្រព្យសកម្ម

សាច់ប្រាក់ក្នុងដៃ - - - - - - 2,350 2,350 -
សមតុល្យជាមួយធនាគារនានា 260,520 - - - - - 140,664 401,184 3.75
ឥណទាន និងបុរេប្រទានចំពោះអតិថិជន៖
- ប្រាក់ដើម - - 3,545 62,480 2,647,158 8,500 - 2,721,683 12 – 22.8
- សំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី - - - - - - (33,775) (33,775) -
ប្រាក់បញ្ញើតាមច្បាប់ - - - - - 150,000 - 150,000 0.48 - 0.72
ទ្រព្យសកម្មផ្សេងៗ - - - - - - 35,017 35,017 -

ទ្រព្យសកម្មសរុប

260,520 - 3,545 62,480 2,647,158 158,500 144,256 3,276,459

ទ្រព្យអសកម្ម



ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	-	85,437	85,437	-
កម្ចី	-	-	-	-	-	-	-	-	-
ទ្រព្យអកម្មសរុប	-	-	-	-	-	-	85,437	85,437	
លំដាប់ការប្រាក់ដទៃយ៉ាងណា 2020	260,520	-	3,545	62,480	2,647,158	158,500	58,819	3,191,022	

	ត្រឹម 1 ខែ	1-3 ខែ	4-6 ខែ	7-12 ខែ	1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រាការប្រាក់
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ភាគរយ
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	14,369	14,369	-
សមតុល្យជាមួយធនាគារនានា	-	-	-	-	-	-	2,246,909	2,246,909	-
ឥណទាន និងបុរេប្រទានចំពោះអតិថិជន៖									
- ប្រាក់ដើម	-	-	4,848	90,989	10,522,906	26,371	-	10,645,114	12-18
- សំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី	-	-	-	-	-	-	(163,136)	(163,136)	-
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	611,100	-	611,100	0.48-0.72
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	174,852	174,852	-



ទ្រព្យសកម្មសរុប

-	-	4,848	90,989	10,522,906	637,471	2,272,994	13,529,208
---	---	-------	--------	------------	---------	-----------	------------

ទ្រព្យអសកម្ម

ទ្រព្យអកម្មផ្សេងៗ

-	-	-	-	-	-	184,654	184,654	-
---	---	---	---	---	---	---------	---------	---

កម្ចី

-	-	-	-	-	-	-	-	-
---	---	---	---	---	---	---	---	---

ទ្រព្យអកម្មសរុប

-	-	-	-	-	-	184,654	184,654
---	---	---	---	---	---	---------	---------

លំអៀងការប្រាក់ដទៃយិតភាព 2021

-	-	4,848	90,989	10,522,906	637,471	2,088,340	13,344,554
---	---	-------	--------	------------	---------	-----------	------------

ត្រឹម 1 ខែ	1 – 3 ខែ	4 – 6 ខែ	7 – 12 ខែ	1 – 5 ឆ្នាំ	លើសពី 5 ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រាការប្រាក់
ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ភាគរយ

ទ្រព្យសកម្ម

សាច់ប្រាក់ក្នុងដៃ

-	-	-	-	-	-	9,506	9,506	-
---	---	---	---	---	---	-------	-------	---

សមតុល្យជាមួយធនាគារនានា

1,053,803	-	-	-	-	-	568,986	1,622,789	3.75
-----------	---	---	---	---	---	---------	-----------	------

ឥណទាន និង បុរេប្រទានចំពោះអតិថិជន៖



- ប្រាក់ដើម	-	-	14,340	252,732	10,707,754	34,382	-	11,009,208	12 – 22.8
-សំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី	-	-	-	-	-	-	(136,620)	(136,620)	-
ប្រាក់បញ្ញើតាមច្បាប់	-	-	-	-	-	606,750	-	606,750	0.48 - 0.72
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	141,644	141,644	-
ទ្រព្យសកម្មសរុប	1,053,803	-	14,340	252,732	10,707,754	641,132	583,516	13,253,277	
ទ្រព្យអសកម្ម									
ទ្រព្យអសកម្មផ្សេងៗ	-	-	-	-	-	-	345,593	345,593	-
កម្ចី	-	-	-	-	-	-	-	-	-
ទ្រព្យអសកម្មសរុប	-	-	-	-	-	-	345,593	345,593	
លំអៀងការប្រាក់ដទៃយិតភាព 2020	1,053,803	-	14,340	252,732	10,707,754	641,132	237,923	12,907,684	



២១.៥ ហានិភ័យលើសាច់ប្រាក់ងាយស្រួល

ហានិភ័យនៃសាច់ប្រាក់ងាយស្រួលទាក់ទងនឹងសមត្ថភាពក្នុងការរក្សាទ្រព្យសកម្មងាយបម្លែង ទៅជាសាច់ប្រាក់ដើម្បីបំពេញបាននូវកាតព្វកិច្ច និងការចុះកិច្ចសន្យានៅពេលដែលពួកគេដល់ ពេលកំណត់ត្រូវបង់ ។

បម្រែបម្រួលនៃឥណទាន និងបុរេប្រទាន និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបានត្រួតពិនិត្យហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានកែសម្រួលដើម្បីធានាភាពគ្រប់គ្រាន់នៃទ្រព្យសកម្ម ដែលងាយបម្លែងទៅជាសាច់ប្រាក់ដើម្បីបំពេញនូវកាតព្វកិច្ច និងការចុះកិច្ចសន្យាហិរញ្ញវត្ថុនៅពេលដែលពួកគេដល់ការកំណត់ត្រូវបង់ ។ ការផ្លាស់ប្តូរប្រាក់កម្ចីរបស់អតិថិជនត្រូវបានត្រួតពិនិត្យលើតម្រូវការសាច់ប្រាក់ងាយស្រួលដើម្បីធានាបាននូវសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីបំពេញ កាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន និងនៅពេលដែលពួកគេត្រូវបង់ ។

(ក) ការវិភាគលើកាលកំណត់

តារាងខាងក្រោមបង្ហាញពីទម្រង់កាលកំណត់នៃបំណុលហិរញ្ញវត្ថុនៅចុងការិបរិច្ឆេទរបាយការណ៍ដោយផ្អែកលើលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា (រាប់បញ្ចូលទាំងការទូទាត់ការប្រាក់គណនាដោយប្រើអត្រាកិច្ចសន្យាឬប្រសិនបើមានការឡើងចុះខ្លាំងដោយផ្អែកលើអត្រានៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍) :

អត្រាមធ្យម		<-----កិច្ចសន្យាមិនរាប់បញ្ចូលក្នុងលំហូរសាច់ប្រាក់----->				
ការប្រាក់	ចំនួនយោង	សរុប	រយៈពេល១ ឆ្នាំ	១ - ៥ ឆ្នាំ	លើសពី៥ ឆ្នាំ	
%	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
<u>2021</u>						
<u>បំណុលហិរញ្ញវត្ថុដែល</u>						
<u>មិនមែនជានិស្សន្ទវត្ថុ</u>						
បំណុលផ្សេងៗ	គ្មាន	45,325	45,325	45,325	-	
<u>2020</u>						
<u>បំណុលហិរញ្ញវត្ថុដែល</u>						
<u>មិនមែនជានិស្សន្ទវត្ថុ</u>						
បំណុលផ្សេងៗ	គ្មាន	85,437	85,437	85,437	-	



អត្រាមធ្យម

<-----កិច្ចសន្យាមិនរាប់បញ្ចូលក្នុងលំហូរសាច់ប្រាក់----->

ការប្រាក់	ចំនួនយោង	សរុប	រយៈពេល១ ឆ្នាំ	១ - ៥ ឆ្នាំ	លើសពី៥ ឆ្នាំ
%	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល

2021

បំណុលហិរញ្ញវត្ថុដែល

មិនមែនជានិស្សន្ទវត្ថុ

បំណុលផ្សេងៗ	គ្មាន	184,654	184,654	184,654	-	-
-------------	-------	---------	---------	---------	---	---

2020

បំណុលហិរញ្ញវត្ថុដែល

មិនមែនជានិស្សន្ទវត្ថុ

បំណុលផ្សេងៗ	គ្មាន	345,593	345,593	345,593	-	-
-------------	-------	---------	---------	---------	---	---

២១.៦ ការគ្រប់គ្រងហានិភ័យមូលធន

(ក) ដើមទុនដែលមានបទប្បញ្ញត្តិ

គោលបំណងរបស់ក្រុមហ៊ុន ការគ្រប់គ្រងលើដើមទុនមានភាពច្បាស់លាស់ជាង“ មូលធនកម្ម” នៅសម្រាប់របាយការណ៍ហិរញ្ញវត្ថុ ។

- ដើម្បីអនុវត្តតាមតម្រូវការដើមទុនដែលកំណត់ដោយ NBC ។
- ដើម្បីធានាដល់លទ្ធភាពអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុន និងអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀត ។
- ដើម្បីថែរក្សាមូលដ្ឋានដើមទុនដ៏រឹងមាំដើម្បីឈានដល់ការអភិវឌ្ឍអាជីវកម្ម ។



ធនាគារជាតិ នៃ កម្ពុជាតម្រូវឱ្យក្រុមហ៊ុនទាំងអស់ (១) បំពេញនូវតម្រូវការដើមទុនអប្បបរមានិង (២) អនុលោមតាមតម្រូវការសោធនភាពសាច់ប្រាក់ និងតម្រូវការផ្សេងទៀត ។

(ខ) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺមានទំហំធំធេងដែលជំរុញដោយ ការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដែលសម្រេចបានលើដើមទុន ដែលបានបម្រុងទុក ។ ចំនួនដើមទុនដែលបានបម្រុងទុក សម្រាប់ប្រតិបត្តិការ ឬ សកម្មភាពនីមួយៗ ផ្អែកទៅលើដើមទុន ដែលមាន បទប្បញ្ញត្តិ ។

មិនមានការផ្លាស់ប្តូរវិធីសាស្ត្ររបស់ធនាគារក្នុងការគ្រប់គ្រងដើមទុនក្នុងឆ្នាំហិរញ្ញវត្ថុទេ ។

២១.៧ ព័ត៌មានអំពីតម្លៃបច្ចុប្បន្ន

វិធីសាស្ត្រដែលត្រូវបានប្រើក្នុងការកំណត់តម្លៃបច្ចុប្បន្ននៃឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុងកំណត់ត្រារៀងៗ ខ្លួនទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ។



បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
ព័ត៌មានហិរញ្ញវត្ថុបន្ថែម និងកំណត់សម្គាល់ដែលតម្រូវដោយធនាគារជាតិ នៃ កម្ពុជា
(នេះមិនមែនជាផ្នែកនៃរបាយការណ៍សវនកម្មទេ)

មូលនិធិផ្ទាល់សុទ្ធ

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ធ.7-70047 ចុះ ថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2000 កែតម្រូវ ដោយប្រកាសលេខ ធ.7-07-132 ចុះ ថ្ងៃទី27 ខែសីហា ឆ្នាំ2007 ក្រុមហ៊ុនត្រូវរក្សាមូលនិធិផ្ទាល់សុទ្ធយ៉ាងតិចបំផុតស្មើនឹងដើមទុនដែលបានបង់។ មូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុននា ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 មានតួលេខដូចខាងក្រោម ៖

	២០២១ ដុល្លារអាមេរិក	២០២១ ខ្មែរពាន់រៀល
ខ្ទង់ត្រូវបូក “ក”		
ដើមទុន		
ទុនបំរុងដោយឡែកពីទុនបំរុងលើការវាយតម្លៃឡើងវិញ	3,000,000	12,000,000
បុព្វលាភភាគហ៊ុន	-	-
សំវិធានធនចំពោះហានិភ័យទូទៅនៃប្រតិបត្តិការធនាគារ	-	-
ចំណេញរក្សាទុកសម្រាប់វិនិយោគបន្ត	280,982	1,144,721
លទ្ធផលចំណេញនៃការិយបរិច្ឆេទ	-	-
ភាគលាភ	-	-
ខ្ទង់ផ្សេងៗទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា	3,280,982	13,144,721
សរុបខ្ទង់ត្រូវបូក “ក”		
ខ្ទង់ត្រូវដក “ខ”		
សម្រាប់ភាគទុនិក អភិបាល អ្នកគ្រប់គ្រង	-	-
• ដើមទុនមិនទាន់បង់	-	-
• ឥណទាន កម្ចី	-	-
កាន់ភាគហ៊ុនផ្ទាល់នៅតម្លៃសៀវភៅរបស់ពួកគេ	-	-
ខាតបង្គរ	-	-
ចំណាយលើការបង្កើតក្រុមហ៊ុន	-	-
ខាតដែលកំណត់តាមគ្រាក្រៅពីការខាតនាចុងការិយបរិច្ឆេទ	-	-
សរុបខ្ទង់ត្រូវដក “ខ”	-	-
គ. មូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន (ក-ខ)	3,280,982	13,144,721
ខ្ទង់ត្រូវបូក “ឃ”		
ទុនបំរុងពីការវាយតម្លៃឡើងវិញ	-	-
អនុបំណុល	-	-
ខ្ទង់ផ្សេងៗទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា	-	-
សរុបខ្ទង់ត្រូវបូក “ឃ”	-	-
ខ្ទង់ត្រូវដក “ង”		



ភាគកម្មមូលនិធិក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា
ខ្ទង់ផ្សេងៗ

- -
- -

សរុបខ្ទង់ត្រូវដក “ង”

- -

ច. មូលនិធិផ្ទាល់សុទ្ធ (គ+ឃ-ង)

3,280,982 13,144,721

អនុបាតសោធនភាព

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ធ.7-00-06 ចុះ ថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ កែតម្រូវដោយប្រកាសលេខ ធ.7-07-133 ចុះ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវពិនិត្យជាអចិន្ត្រៃយ៍នូវអនុបាតសោធនភាពរបស់ខ្លួនឱ្យបានសមស្រប ពោលគឺអនុបាតសោធនភាពរវាង មូលនិធិផ្ទាល់សុទ្ធ និងហានិភ័យឥណទានសរុបមិនត្រូវតិចជាង 15% ឡើយ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុបាតសោធនភាព របស់ក្រុមហ៊ុន គឺមានចំនួន 97.31% ។

ភាគយកនៃអនុបាត	ភាគរយផ្ទឹង	២០២១	២០២១
		ដុល្លារអាមេរិក	ខ្មែរពាន់រៀល
ក. មូលនិធិផ្ទាល់សុទ្ធនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2021		3,280,982	13,144,721
ភាគបែងនៃអនុបាត			
សាច់ប្រាក់	0%	-	-
មាស	0%	-	-
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	0%	-	-
ទ្រព្យសកម្មដែលមានវត្ថុបញ្ចាំជាប្រាក់បញ្ញើនៅធនាគារ	0%	-	-
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី AAA ទៅ AA-	0%	-	-
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី A+ ទៅ A-	20%	-	-
ឥណទេយ្យលើធនាគារមានចំណាត់ថ្នាក់ពី AAA ទៅ AA-	20%	-	-
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB-	50%	-	-
ឥណទេយ្យលើធនាគារមានចំណាត់ថ្នាក់ពី A+ ទៅ A-	50%	-	-
ទ្រព្យសកម្មដទៃទៀត	100%	3,192,753	13,007,276
ខ្ទង់ក្រៅតារាងតុល្យការ	0%	-	-
ខ.សរុបហានិភ័យសមតា		3,192,753	13,007,276
អនុបាតសោធនភាព (ក/ខ)		97.31%	97.31%

អនុបាតសាច់ប្រាក់ងាយស្រួល

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ធ.07-00-148 ចុះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ 2002 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណតប្បីរក្សាអនុបាតសាច់ប្រាក់ងាយស្រួលយ៉ាងហោច



ណាស់ 100% គ្រប់ពេលវេលា ។ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អនុបាតសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុនពុំមានសមតុល្យទេដោយសារតែមិនមានសមតុល្យសន្សំដោយស្ម័គ្រចិត្ត ។

២០២១

២០២១

ដុល្លារអាមេរិក

ខ្មែរពាន់រៀល

I. ភាគយកនៃអនុបាត: ទ្រព្យសកម្មសន្ធិយ

1. សមតុល្យរូបវន្ត

- ធាតុឥណពន្ធ

សាច់ប្រាក់ក្នុងដៃ

-

-

ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់បញ្ញើតម្រូវតាមច្បាប់ និងទុនបំរុង)

-

-

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

-

-

សមតុល្យនៅភ្នាក់ងារផ្សេងៗ

-

ប្រាក់កម្ចីផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានរយៈពេលនៅសល់ មិនលើសពី ១ ខែ

-

-

ប្រាក់កម្ចីផ្តល់ដល់អតិថិជនដែលមានរយៈពេលនៅសល់មិនលើសពី ១ ខែ

-

-

-

-

ដក:

- ធាតុឥណទាន

សមតុល្យឥណទានជាមួយធនាគារជាតិនៃកម្ពុជា ធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ កម្ចីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានរយៈពេលនៅសល់ មិនលើសពី ១ ខែ

-

-

-

-

សាច់ប្រាក់ងាយស្រួលសុទ្ធ

-

-

2. កម្ចីមានអាយុមិនលើសពីមួយខែ (មិនបញ្ចូលកម្ចីដែលគ្មានកាលកំណត់)

-

-

3. បណ្តុំរតនាគារមានអាយុមិនលើសពីមួយខែ

-

-

ភាគយកសរុប (ក)

-

-

II. ភាគបែងចំនួនប្រាក់បញ្ញើដែលបានកែសម្រួល (ខ)

ប្រាក់សន្សំដោយស្ម័គ្រចិត្ត 25%

-

-

III. អនុបាតសាច់ប្រាក់ងាយស្រួល (ក/ខ)

មិនមាន



បំណាច់ថ្នាក់ឥណទាន និងសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ និងបាត់បង់

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ឥណទានដុល ដុល្លារអាមេរិក	សំវិធានធន %	បទដ្ឋានរបស់ ធនាគារជាតិ ដុល្លារអាមេរិក
១. ឥណទានអាយុក្រោម១ឆ្នាំ			
ស្តង់ដារ	23,525	1%	235
ឃ្លាំមើល	-	3%	-
ក្រោមស្តង់ដារ	-	20%	-
ជាប់សង្ស័យ	-	50%	-
បាត់បង់	-	100%	-
ក	23,525		235
២. ឥណទានអាយុលើស១ឆ្នាំ			
ស្តង់ដារ	2,549,674	1%	25,497
ឃ្លាំមើល	9,327	3%	280
ក្រោមស្តង់ដារ	15,839	20%	3,168
ជាប់សង្ស័យ	8,334	50%	4,167
បាត់បង់	6,240	100%	6,240
ខ	2,589,414		39,352
សរុបរួម	ក+ខ 2,612,939		39,587



ការគណនាស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណ

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ.៧-០៧-១៣៤ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០០៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវរក្សាទុកគណនេយ្យកម្មប្រតិបត្តិការរូបិយប័ណ្ណបរទេសមិនឱ្យលើសពី ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនដូចតទៅ៖

រូបិយប័ណ្ណ	ខ្ទង់ផ្សេងៗទៀតបន្ទាប់ពីដកចេញសំវិធានធន		ស្ថានភាពរូបិយប័ណ្ណចំហសុទ្ធ	រូបិយប័ណ្ណចំហសុទ្ធ/មូលនិធិផ្ទាល់សុទ្ធ (%)	កំរិតកំណត់ (%)	ភាពលើស (%)
	១	២	៥			
	ទ្រព្យសកម្ម	ទ្រព្យអកម្មនិងមូលធន	+ ឬ (វែង)-(ខ្លី)			
	+	-	(១+២+៣+៤)			
ប្រាក់ដុល្លារអាមេរិក	1,460,395	(3,324,102)	(1,863,707)	(57%)	20%	គ្មាន
ប្រាក់រៀល	1,412,121	(22,639)	1,389,482	42%	20%	មាន
ថៃបាត	476,430	(2,205)	474,225	15%	20%	គ្មាន
សរុប	3,348,946	(3,348,946)	-			

មូលនិធិសុទ្ធ : 3,280,982



អាសយដ្ឋាន

បាត់ដំបង

១. ការិយាល័យកណ្តាល

អាសយដ្ឋាន: ផ្លូវជាតិលេខ១៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព្រះរាជាណាចក្រកម្ពុជា ។

ទូរស័ព្ទ: ០៥៣ ៦៩០ ១៣៥០/០៨៩ ៤១៩ ០៧៩

អ៊ីម៉ែល: baitangmicroheranhvatho@gmail.com

វេបសាយ: www.baitangplc.com

២. សាខាស្រុកបវេល

អាសយដ្ឋាន: #៨៣ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

ទូរស័ព្ទ: ០៩៦ ៨៧៧ ៧០២០/០៩៥ ៩១៦ ៦១៩

អ៊ីម៉ែល: baitang.bvl@gmail.com

វេបសាយ: www.baitangplc.com

៣. សាខាស្រុករតនមណ្ឌល

អាសយដ្ឋាន: #២៥ ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ទូរស័ព្ទ: ០៩៦ ៨៧៧ ៧០២២/០៩៧ ៧៧៥ ៤៧៥៧

អ៊ីម៉ែល: baitang.rml@gmail.com

វេបសាយ: www.baitangplc.com

ខេត្តពោធិ៍សាត់

១. សាខាខេត្តពោធិ៍សាត់

អាសយដ្ឋាន: ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ទូរស័ព្ទ: ០៨៨ ៧៨៧ ៨៤៣៨/០៩៦ ៨៧៧ ៧០៥០

អ៊ីម៉ែល: baitang.pur@gmail.com

វេបសាយ: www.baitangplc.com